



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី១៩ លេខ៣១

ត្រីមាសទី០២ ឆ្នាំ២០១៩

ព័ត៌មាន

ច្បាប់ចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារធាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- 0៤-0៤-២0១៩ -ព្រះរាជក្រឹត្យ នស/រកត/0៤១៩/៤៨២ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ-
យស សហមេត្រី ថ្នាក់ សេនា ចំពោះ **Mr. Li Jian** ៣៤៥១
- 0៤-0៤-២0១៩ -ព្រះរាជក្រឹត្យ នស/រកត/0៤១៩/៤៨៣ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ-
យស សហមេត្រី ថ្នាក់ សេនា ចំពោះ **Mr. Shen Wei** ៣៤៥២
- 0៤-0៤-២0១៩ -ព្រះរាជក្រឹត្យ នស/រកត/0៤១៩/៤៨៤ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ-
យស សហមេត្រី ថ្នាក់ សេនា ចំពោះ **Mr. Wen Jianqiang** ៣៤៥៣
- 0៤-0៤-២0១៩ -ព្រះរាជក្រឹត្យ នស/រកត/0៤១៩/៤៨៥ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ-
យស សហមេត្រី ថ្នាក់ សេនា ចំពោះ **Mr. Li Ming** ៣៤៥៤
- 0៤-0៤-២0១៩ -ព្រះរាជក្រឹត្យ នស/រកត/0៤១៩/៤៨៦ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ-
យស សហមេត្រី ថ្នាក់ សេនា ចំពោះ **Mr. Zhang Weihang** ៣៤៥៥
- 0៤-0៤-២0១៩ -ព្រះរាជក្រឹត្យ នស/រកត/0៤១៩/៤៨៧ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ-
យស សហមេត្រី ថ្នាក់ សេនា ចំពោះ **Mr. Fan Chao** ៣៤៥៦
- 0៤-0៤-២0១៩ -ព្រះរាជក្រឹត្យ នស/រកត/0៤១៩/៤៨៨ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ-
យស សហមេត្រី ថ្នាក់ សេនា ចំពោះ **Mr. Yang Baojian** ៣៤៥៧
- 0៤-0៤-២0១៩ -ព្រះរាជក្រឹត្យ នស/រកត/0៤១៩/៤៨៩ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ-
យស សហមេត្រី ថ្នាក់ សេនា ចំពោះ **Mr. Liu Wenhong** ៣៤៥៨
- 0៤-0៤-២0១៩ -ព្រះរាជក្រឹត្យ នស/រកត/0៤១៩/៤៩0 ស្តីពី ការតម្កើង និងតែងតាំងមុខតំណែងឯកឧត្តម
ស៊ា ហ្វូង ពីអនុរដ្ឋលេខាធិការ មកជាអនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ៣៤៥៩
- 0៤-0៤-២0១៩ -ព្រះរាជក្រឹត្យ នស/រកត/0៤១៩/៤៩១ ស្តីពី និយ័តកម្មតម្កើងថ្នាក់ តាមអតីតភាព
ការងារដល់មន្ត្រីរាជការ ចំនួន 0២រូប នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ៣៤៦0
- 0៤-0៤-២0១៩ -ព្រះរាជក្រឹត្យ នស/រកត/0៤១៩/៤៩២ ស្តីពី និយ័តកម្មតម្កើងឋានន្តរស័ក្តិ និងថ្នាក់ តាម
អតីតភាពការងារដល់មន្ត្រីរាជការ ចំនួន 0៤រូប នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួង
មហាផ្ទៃ ៣៤៦១

- ០៤-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៤៩៣ ស្តីពី និយ័តកម្មតម្លើងឋានន្តរស័ក្តិ និងថ្នាក់ ដល់លោកស្រី **យូ សុគន្ធី** នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសុខាភិបាល ៣៤៦២
- ០៤-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៤៩៤ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ៣៦ រូប នៃក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់សវនកម្ម របស់អាជ្ញាធរសវនកម្មជាតិ ៣៤៦៣
- ០៤-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៤៩៥ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ តាម កម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការ ២៩ រូប នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ៣៤៦៥
- ០៤-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៤៩៦ ស្តីពី ការតម្លើងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ចំនួន ០៥ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងធនធានទឹក និងឧតុនិយម ៣៤៦៨
- ០៤-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៤៩៧ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ១៧ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងព្រះបរមរាជវាំង ៣៤៦៩
- ០៤-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៤៩៨ ស្តីពី ការផ្ទេរបញ្ចូលលោកវរសេនីយ៍ឯក **អាំង សឺរីសិដ្ឋ** នៃក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ទៅក្នុង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ៣៤៧១

II- រាជរដ្ឋាភិបាល

១- អនុក្រឹត្យ

- ១០-០៦-២០១៩ -អនុក្រឹត្យលេខ ៧៦ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា ៣៤៧២
- ១០-០៦-២០១៩ -អនុក្រឹត្យលេខ ៧៧ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា ៣៤៧៤
- ១២-០៦-២០១៩ -អនុក្រឹត្យលេខ ៧៨ អនក្រ.បក ស្តីពី ការប្រើប្រាស់គណនីឯកជនភារូបនីយកម្ម សហគ្រាសសាធារណៈ របស់រាជរដ្ឋាភិបាល ៣៤៧៦
- ១២-០៦-២០១៩ -អនុក្រឹត្យលេខ ៧៩ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា ៣៤៧៨
- ០១-០៤-២០១៩ -អនុក្រឹត្យលេខ ៣៨៥ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៣៤៨០
- ០១-០៤-២០១៩ -អនុក្រឹត្យលេខ ៣៨៦ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៣៤៨៨
- ០២-០៤-២០១៩ -អនុក្រឹត្យលេខ ៣៨៧ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៣៤៩០
- ០២-០៤-២០១៩ -អនុក្រឹត្យលេខ ៣៨៨ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ៣៤៩៦
- ០២-០៤-២០១៩ -អនុក្រឹត្យលេខ ៣៨៩ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ៣៤៩៨

គ

០២-០៤-២០១៩	-អនុក្រឹត្យលេខ ៣៩០ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៣៥០០
០២-០៤-២០១៩	-អនុក្រឹត្យលេខ ៣៩១ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៣៥០១
០២-០៤-២០១៩	-អនុក្រឹត្យលេខ ៣៩២ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៣៥០៣
០២-០៤-២០១៩	-អនុក្រឹត្យលេខ ៣៩៣ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៣៥០៥
០២-០៤-២០១៩	-អនុក្រឹត្យលេខ ៣៩៤ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៣៥១២
០២-០៤-២០១៩	-អនុក្រឹត្យលេខ ៣៩៥ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ	៣៥១៤
០២-០៤-២០១៩	-អនុក្រឹត្យលេខ ៣៩៦ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៣៥១៦
០២-០៤-២០១៩	-អនុក្រឹត្យលេខ ៣៩៧ អនក្រ.តត ស្តីពី ការនិយ័តកម្មតម្លើងឋានន្តរស័ក្តិ និងថ្នាក់ជូន មន្ត្រីរាជការ	៣៥១៨
០២-០៤-២០១៩	-អនុក្រឹត្យលេខ ៣៩៨ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៣៥១៩
០២-០៤-២០១៩	-អនុក្រឹត្យលេខ ៣៩៩ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៣៥២០

២.សេចក្តីសម្រេច

១០-០៥-២០១៩	-សេចក្តីសម្រេចលេខ ៦៨ សសរ ស្តីពី សេចក្តីណែនាំស្តីពីការអនុវត្តយន្តការពិគ្រោះ យោបល់ និងឧបករណ៍ នៃយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាព ជាដៃគូ ឆ្នាំ ២០១៩-២០២៣	៣៥២១
១៦-០៥-២០១៩	-សេចក្តីសម្រេចលេខ ៦៩ សសរ ស្តីពី ការបង្កើតគណៈកម្មាធិការក្របខណ្ឌគុណ វុឌ្ឍិជាតិកម្ពុជា	៣៥២៣
១៦-០៥-២០១៩	-សេចក្តីសម្រេចលេខ ៧០ សសរ ស្តីពី ការតែងតាំងសមាសភាពតម្រូវអាកាសយានដ្ឋាន អន្តរជាតិ	៣៥២៧
២៣-០៥-២០១៩	-សេចក្តីសម្រេចលេខ ៧១ សសរ ស្តីពី ការបំពេញបន្ថែម អនុប្រធាន និងសមាជិកក្រុម ការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តតាកែវ	៣៥២៩

III. ការងារបណ្តាញស្នង

១. ទីស្តីការអង្គប្រឹក្សាស្នងខ្មែរស្រាវជ្រាវ និង សិប្បកម្ម

១៣-១១-២០១៨	-ប្រកាសលេខ ៣៧៥ ឧស.កឧ.ប្រក១១ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន វ៉ាន ហ៊ី ដា មេនញូហ្វេកលើវីង ឯ.ក បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់	៣៥៣៤
------------	---	------

- ១៣-១១-២០១៨ -ប្រកាសលេខ ៣៧៦ ឧស.កឧ.ប្រក១១ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ភីខេម បេវេរេដ ឯ.ក បង្កើតរោងចក្រ ផលិតភេសជ្ជៈ និងទឹកបរិសុទ្ធ ៣៥៣៧
- ១៥-១១-២០១៨ -ប្រកាសលេខ ៣៧៩ ឧស.កឧ.ប្រក១១ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ឌី សឹង ហ្វា រ៉ែកយីជីង អ៊ិនដាសស្រៀល ឯ.ក បង្កើតរោងចក្រ ផលិតថង់ប្លាស្ទិក និងបោះពុម្ព ៣៥៤០
- ១៦-១១-២០១៨ -ប្រកាសលេខ ៣៨១ ឧស.កឧ.ប្រក១១ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ជេអេប ហ្គាម៉ិន (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៣៥៤៣
- ១៦-១១-២០១៨ -ប្រកាសលេខ ៣៨២ ឧស.កឧ.ប្រក១១ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ទីង ស៊ិន អ៊ិនដាសស្រៀល ឯ.ក បង្កើតរោងចក្រ ផលិតអំពូលភ្លើងលំអ និងខ្សែភ្លើងអគ្គិសនី គ្រប់ប្រភេទ ៣៥៤៦
- ០៤-០១-២០១៩ -ប្រកាសលេខ ០០២ ឧស.កឧ.ប្រក១១ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អេសអ៊ីអិអេស គូប៊ីល (ខេមបូឌា) ខូ អិលធីឌី បង្កើតរោងចក្រ កាត់ដេរស្រោមដៃ មួក កន្សែងបង់ក កាបូបស្ពាយ និងសម្ភារៈកីឡាគ្រប់ប្រភេទ ៣៥៤៩

២-ទិស្តីការអនុញ្ញាតឱ្យក្រុមហ៊ុន និង ថាមពល

- ០៣-១២-២០១៨ -ប្រកាសលេខ ០១៥៧ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយ ប្រេងឥន្ធនៈ លេខ ០១៥៧ រថ.អប្រក.លអ ចុះថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨ ៣៥៥២
- ២៨-១២-២០១៨ -ប្រកាសលេខ ០១៦៨ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយ ប្រេងឥន្ធនៈ លេខ ០១៦៩ រថ.អប្រក.លអ ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨ ៣៥៥៦
- ២៨-១២-២០១៨ -ប្រកាសលេខ ០១៧១ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយ ប្រេងឥន្ធនៈ លេខ ០១៧១ រថ.អប្រក.លអ ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨ ៣៥៦០

៣-ទិស្តីការអនុញ្ញាតឱ្យក្រុមហ៊ុនកិច្ចការទារី

- ០៤-១០-២០១៨ -ប្រកាសលេខ ១៧២៧ កកន/ប្រក ស្តីពី ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍ ៣៥៦៤
- ០៤-១០-២០១៨ -ប្រកាសលេខ ១៧២៨ កកន/ប្រក ស្តីពី ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍ ៣៥៦៥
- ០៤-១០-២០១៨ -ប្រកាសលេខ ១៧២៩ កកន/ប្រក ស្តីពី ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍ ៣៥៦៦



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៩/៤៨២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

ប្រោសព្រះរាជណាម

នូវ

គ្រឿងកិស្សរិយយស **សហមេត្រី ថ្នាក់ សេនា**

ចំពោះ

Mr. Li Jian 李健

លេខ.១៧០៤.៤៨៦

បានប្រថាប់ព្រះរាជលញ្ឆករហើយ

ធ្វើនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩

សីហមុនី

នរោត្តម សីហមុនី

បានចម្លងក្រឹត្យត្រួតតាមច្បាប់ដើម
លេខ ...១៧០៤/១៩... រវ. ចច
រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ ០៤២០១៩...ឆ្នាំ ២០១៩
សម្តេចចៅហ្វាយរាជធានីភ្នំពេញ អធិបតីស្រីង្គារ គង់ សំនួល
អបនាយករដ្ឋមន្ត្រី និងជាប្រធានក្រសួងព្រះបរមរាជវាំង





ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៩/៤៨៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

ប្រោសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ សេនា

ចំពោះ

Mr. Shen Wei 沈伟

លេខ ១៧០៤.៤៨៧

បានប្រថាប់ព្រះរាជលញ្ឆករហើយ

ធ្វើនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩

ន សីហមុនី

នរោត្តម សីហមុនី

បានប្រថាប់ត្រឹមត្រូវតាមច្បាប់ដើម
រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៩
សម្តេចព្រះបាទ នរោត្តម សីហមុនី អធិបតីស្រីហ្មារ គង់ សំរួល
ឧបនាយករដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៩/៤៥៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

ប្រោសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស **សហមេត្រី ថ្នាក់ សេនា**

ចំពោះ

Mr. Wen Jianqiang 闻建强

ព.ស. ១៩០៤.៤៥៥

ប្រធានដ្ឋានព្រះរាជបញ្ជាករហើយ

ធ្វើនៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៩

សីហមុនី

នរោត្តម សីហមុនី

ប្រធានដ្ឋានព្រះរាជបញ្ជាករហើយ
លេខ: ០១៥/១៩... រ.វ. ចច
រាជធានីភ្នំពេញ, ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៩
សម្រេចចេញក្រឹត្យ រៀបចំ អធិបតីស្រីង្គារ គតិ សំរុន្ត
ឧបនាយករដ្ឋមន្ត្រីទទឹងជាតិក្រសួងព្រះបរមរាជវាំង



ព្រះរាជក្រឹត្យ
យើង

នស / រកត / ០៤១៩ / ៤៤៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

ប្រោសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស **សហមេត្រី ថ្នាក់ សេនា**

ចំពោះ

Mr. Li Ming 李明

ព.រ. ១៧០៤.៤៤៧

បានប្រថាប់ព្រះរាជលញ្ឆករហើយ

ធ្វើនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩

S. Sihanouk

នរោត្តម សីហមុនី

បានបង្គាប់ក្រឹត្យតាមប្រាប័នដើម

លេខ ០១៧/១៧ រ.រ. ចច

រាជកិច្ច ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៧
សម្រេចចៅហ្វាយរាជរដ្ឋបាល មជ្ឈមណ្ឌលគ្រប់គ្រង និងសំរួល
ឧបនាយករដ្ឋមន្ត្រី និងជាវរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង





ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/៤៧៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

ប្រោសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស **សហមេត្រី** ថ្នាក់ **សេនា**

ចំពោះ

Mr. Zhang Weihang 张伟航

សីហមុនី

លេខ. ១៥០៤.៤៧០

បានប្រុងចាប់ព្រះរាជលញ្ឆករហើយ

ធ្វើនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩

នរោត្តម សីហមុនី

បានបង្គាប់ក្រឹត្យតាមច្បាប់ដើម

លេខ... ០៤១៩... រវ. ចច
រាជធានីភ្នំពេញ ថ្ងៃទី... ០៤... ខែ... ០៤... ឆ្នាំ... ២០១៩
សម្រេចចោលព្រះរាជក្រឹត្យ... ក្រសួងព្រះបរមរាជវាំង
ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង





ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៩/៤៥៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

ប្រោសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស **សហមេត្រី** ថ្នាក់ **សេនា**

ចំពោះ

Mr. Fan Chao 樊超

៣១៧.១៥០៤.៤៥១

បានប្រគល់ព្រះរាជលញ្ឆករហើយ

ធ្វើនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩

ន សីហមុនី

នរោត្តម សីហមុនី

បានបម្រើមកក្នុងក្រុមការងាររបស់ខ្ញុំ
លេខ: CA/191/19 រ៉. ចច
រាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ មេសា... ឆ្នាំ... ២០១៩
សម្រេចនៅហោត្តិយដ្ឋានរាជធានីភ្នំពេញ ក្រុមប្រឹក្សា និង គណៈកម្មាធិការ
របស់ខ្ញុំ បានប្រគល់ព្រះរាជលញ្ឆករហើយ
LE MINISTRE DU PALAIS ROYAL



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៩/៤៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

ប្រោសព្រះរាជណា

នូវ

គ្រឿងឥស្សរិយយស **សហមេត្រី ថ្នាក់ សេនា**

ចំពោះ

Mr. Yang Baojian 杨保健

លេខ. ១៩០៤.៤៤៧

បានប្រគល់ព្រះរាជលញ្ឆករហើយ

ធ្វើនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៩

នរោត្តម សីហមុនី


នរោត្តម សីហមុនី

បានប្រគល់ក្រឹត្យតាមច្បាប់ដើម

រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៩

សម្តេចចៅហ្វាយរដ្ឋបាល អធិបតីស្រីអ្នក គង់ សំរួល

រូបនាមសម្តេចនិងជាអធិបតីក្រសួងព្រះបរមរាជវាំង





ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៩/៤៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

ប្រោសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស **សហមេត្រី** ថ្នាក់ **សេនា**

ចំពោះ

Mr. Liu Wenhong 刘文红

លេខ ១៧០៤ ៤៧៧

បានប្រគល់ព្រះរាជលញ្ឆករហើយ

ធ្វើនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩

នរោត្តម សីហមុនី

នរោត្តម សីហមុនី

បានប្រគល់ក្រឹត្យតាមច្បាប់ដើម
លេខ ៣៣១ រកត ១៧ រ. ចច
រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៩
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
ឧបនាយករដ្ឋមន្ត្រី និងការដ្ឋានស្រុកស្រែចម្ការ
ព្រះបរមរាជវាំង





ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៩/៤៧០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ជំឡើង និងតែងតាំងមុខតំណែងឯកឧត្តម **សិ ហួង** ពីអនុរដ្ឋលេខាធិការ មកជារដ្ឋលេខាធិការក្រសួងសុខាភិបាល។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុរដ្ឋលេខាធិការនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩
ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៣.១៧០៤.៤៧៤

(Signature)

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៩/២៥១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៨/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៨ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** និយ័តកម្មដំឡើងថ្នាក់ តាមអតីតភាពការងារដល់មន្ត្រីរាជការ ចំនួន ០២រូប នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ៖
- ១-ឯកឧត្តម **ជាន សុខេមី** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣ មកជា ថ្នាក់លេខ ១
 - ២-ឯកឧត្តម **ម៉ីន ហុន** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជា ថ្នាក់លេខ ៣។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋមន្ត្រី

៣៣៧.១៧០៤.២៥២

Mis.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ម៉ីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/២៧២

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៨/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** និយ័តកម្មដំឡើងឋានន្តរស័ក្តិ និងថ្នាក់តាមអតីតភាពការងារដល់មន្ត្រីរាជការ ចំនួន ០៤រូប នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ៖
- | | | |
|------------------------------|------------------------|--------------------------------|
| ១-ឯកឧត្តម ឡាំ ថា | ពីរមន្ត្រី ថ្នាក់លេខ ២ | មកជា ឧត្តមមន្ត្រី ថ្នាក់លេខ ៣ |
| ២-ឯកឧត្តម ហេង ពិទ្ធ | ពីរមន្ត្រី ថ្នាក់លេខ ២ | មកជា ឧត្តមមន្ត្រី ថ្នាក់លេខ ៤ |
| ៣-ឯកឧត្តម ទូន ឆារឹក្ស | ពីរមន្ត្រី ថ្នាក់លេខ ៣ | មកជា ឧត្តមមន្ត្រី ថ្នាក់លេខ ៥ |
| ៤-លោកជំទាវ ឃុំ សុភា | ពីរមន្ត្រី ថ្នាក់លេខ ៣ | មកជា ឧត្តមមន្ត្រី ថ្នាក់លេខ ៥។ |
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩
សុខព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋមន្ត្រី

១១៧.១៩០៤.២៧២

M. S.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/៤៧៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៦ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៨/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់


- មាត្រា១ :** និយ័តកម្មដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ដល់លោកស្រី **ឃុ សុខន្ទ** ពីឋានន្តរស័ក្តិរដ្ឋមន្ត្រី ថ្នាក់លេខ ៤ មកជា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ ៦ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសុខាភិបាល។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៣៧.១៩០៤.៤៧៣

M.is.

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ**
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោលលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៩/២៧២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/០៣០០/១០ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨០៩/៨៣៩ ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០០៩ ស្តីពីលក្ខន្តិកៈ ដោយឡែក ក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់សវនកម្ម នៃអាជ្ញាធរសវនកម្មជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ដើម្បីឯងមាននូវស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ៣៦ រូប នៃក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់សវនកម្ម របស់ អាជ្ញាធរសវនកម្មជាតិ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩ ៖

- | | | |
|---------------------------------------|---------------------------------|-----------------------------------|
| ១- ឯកឧត្តម ឡុន ទេធីច្ចុបុរា | ពីសវនករដើមខ្សែពិសេស ថ្នាក់លេខ ២ | មកជាថ្នាក់លេខ ១ |
| ២- ឯកឧត្តម ព្រង វិចិត្រសុភ័ណ្ណ | ពីសវនករដើមខ្សែពិសេស ថ្នាក់លេខ ៥ | មកជាថ្នាក់លេខ ៤ |
| ៣- ឯកឧត្តម សំរិត សាត | ពីសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ | មកជាថ្នាក់លេខ ៥ |
| ៤- លោកជំទាវ ហ៊ុន ជ័យវរស្មី | ពីសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ | មកជាថ្នាក់លេខ ៥ |
| ៥- លោក ហុក សុភក្តិ | ពីសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ | មកជាថ្នាក់លេខ ៥ |
| ៦- លោក អ៊ឹម សម្បត្តិ | ពីសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ | មកជាថ្នាក់លេខ ៥ |
| ៧- ឯកឧត្តម គឹម សុផល | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| លោក ដោ ធីន | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| លោកស្រី អ៊ុំ សាម៉ាដេត | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| លោកស្រី នៃ សុខគា | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| លោក ហ៊ុន ភារា | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |




- | | | |
|----------------------------|----------------------------|-----------------------------------|
| ១២- លោក ជា សុផាត | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ១៣- លោក លី យ៉ាវ៉េត | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ១៤- លោក សោម សុផាវ៉ា | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ១៥- លោក ជា គឹមវ៉ាត្រី | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ១៦- លោក គុល មុរិត | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ១៧- លោក គង់ សុវណ្ណជារ៉ា | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ១៨- លោក គល់ សុភក្កិ | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ១៩- លោក ហេង ភារ៉ូ | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ២០- លោក យ៉ា សុផាវ៉ាត | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ២១- លោក ភី ចាន់ណារ៉ា | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ២២- លោក សុន សុមីរ | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ២៣- លោក យ៉ែន ពិទ្ធ | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ២៤- លោក យស សុរិន | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ២៥- លោកស្រី យ៉ែម ធីវិច្ឆ័យ | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ២៦- លោក ស ជារ៉ូ | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ២៧- លោកស្រី សុខ សុផល | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ២៨- លោក ចេច កេ | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ២៩- លោក លាម ម៉ុឡុ | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ៣០- លោក សៅឡ ហ៊ុល | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ៣១- លោក សេន គុសាត | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ៣២- លោក យ៉ែម សេរីឡោ | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ៣៣- លោក ឌូ សុមី | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ៣៤- លោកស្រី ឌួន សុភ័ក្ត្រ | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ៣៥- លោក ហេង យុរ | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ៣៦- លោក ស៊ឹម សុផាន់ណា | ពីសវនករដើមខ្សែ ថ្នាក់លេខ ១ | មកជាសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ |

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខនេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៩
គួរព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

លេខ.១៧០៤.៤៧៧

M.R.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ
 បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនិកោសលបណ្ឌិត មិន ឈិន



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៩/៤៧៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ដំឡើងឋានន្តរស័ក្តិ និងថ្នាក់តាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការ ១៥ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៖



លោក ពិច រតនៈ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជា ថ្នាក់លេខ ៤
លោក ភឿន វណ្ណឌី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ៥
លោក សៀម មុយខុច	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ៥

៤- លោក ជុំ ឡឿន	ពីរមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ៥
៥- លោក អ៊ុំ ជារី	ពីរមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ៥
៦- លោក ឃុន ចាន់ឆន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៦
៧- លោក បុឡី វណ្ណារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៦
៨- លោក សុខ ចេច	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៦
៩- លោក ផូ ធីរិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៦
១០- លោក អ៊ុំ ក សុផា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៦
១១- លោក រេន បុត្តា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៦
១២- លោក ហ៊ុន រ៉ុន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៦
១៣- លោកស្រី ឈឹម មុនី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៦
១៤- លោក ហាង ចាន់សា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៦
១៥- លោក ម៉ែន ខេមរាត	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៦

មាត្រា ២ : ដំឡើងឋានន្តរស័ក្តិ និងថ្នាក់តាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការ ១៤ រូប នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេស ជាន់ខ្ពស់ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៖

- ១- ឯកឧត្តម ម៉ែន ច័ន្ទសុខខេមរា ពីរមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើម្បីពិសេស ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
- ២- លោក ម៉ុល ចាវ័ន្ត ពីរមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើម្បីពិសេស ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
- ៣- លោក ឡឿន ម៉ុនឡឿន ពីរមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើម្បីពិសេស ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ៤- លោក ឈី វណ្ណារា ពីរមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើម្បីពិសេសថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ៥- លោក ឈីន ពិសិដ្ឋ ពីរមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើម្បី ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើម្បីពិសេស ថ្នាក់លេខ ៦
- ៦- លោក រ៉ុន ពិសិដ្ឋ ពីរមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើម្បី ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើម្បីពិសេស ថ្នាក់លេខ ៦
- ៧- លោក អ៊ុំ មុនិទ្ធ ពីរមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើម្បី ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើម្បីពិសេស ថ្នាក់លេខ ៦
- ៨- លោក ធីត ខេមរា ពីរមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើម្បី ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើម្បីពិសេស ថ្នាក់លេខ ៦



- ៩- លោកស្រី ដួង ណាមណ្ណ ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ១០- លោក ចេង ឡឿន ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ១១- លោក ផឿ ចិត្រា ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ១២- លោក ឈ ម៉ៅ ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ១៣- លោក វ៉ាន់ វ៉ាន់ ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ១៤- លោក ធីម ស៊ីណាត ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦

មាត្រា ៣ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៩
ក្នុងព្រះបរមនាម និងការព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

Handwritten signature

Handwritten signature

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងព្រឹត្តិបត្រតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/៤៧៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ០៦/នស/៩៨ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងធនធានទឹក និងឧតុនិយម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១១០៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា១ : ដំឡើងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ចំនួន ០៥រូប ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ៖

- ១-ឯកឧត្តម **តេ ណារុប** ពីឧត្តមមន្ត្រី ថ្នាក់លេខ ២ មកជា ថ្នាក់លេខ ១
- ២-ឯកឧត្តម **គង់ វឌ្ឍនា** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកជា ថ្នាក់លេខ ៤
- ៣-ឯកឧត្តម **ឡុន សារុប** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកជា ថ្នាក់លេខ ៤
- ៤-លោក **ណាង ហុន** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជា ថ្នាក់លេខ ៥
- ៥-លោក **សុខ ខុម** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជា ថ្នាក់លេខ ៥។

មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

លេខ: ១៧០៤.៤០០

M.is.

សម្តេចនិម្មលសេនាភក្តី សាយ ឈុំ
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនិកោសលបណ្ឌិត **យីន ឈិន**



នស/រកត/០៤១៩/៤៧៧

ព្រះរាជក្រឹត្យ
យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ NS/KRT-34 ចុះថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ១៩៩៦ ត្រាស់បង្គាប់បង្កើតក្រសួងព្រះបរមរាជវាំង
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ដំឡើងមានន្តរស័ក្តិនិងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ១៧ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ តទៅ ៖



លោកជំទាវ គង់ បញ្ញា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
ឯកឧត្តម ទួន វណ្ណៈ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
លោកជំទាវ ថន រេនា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១

៤- ឯកឧត្តម កុល ម៉ីនលី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៥- ឯកឧត្តម ទួន ពៅពង្ស	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៦- ឯកឧត្តម ឡាច សុភាព	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៧- ឯកឧត្តម អ៊ុន រដ្ឋាសេរី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៨- ឯកឧត្តម ម៉ឺ សក្កា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៩- ឯកឧត្តម ហូ ឌីណូ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
១០- ឯកឧត្តម កាន់ សុវណ្ណារ៉ា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
១១- ឯកឧត្តម ផលរិ ឌីណា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
១២- លោក ឡោ សាវិល	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
១៣- លោកជំទាវ នាង សុភិរុណា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
១៤- ឯកឧត្តម រៀក ជី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៥- លោក ម៉ឺ សុខារ៉ាត្រង់	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៦- លោក ស៊ី ចាន់	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៧- លោក ម៉ែន សុជាតិ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៩
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៣៧.១៥០៤.៥០១

M. S.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/៤១៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរាក្សមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៨/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ឆ្នើរបញ្ចូលលោកវេសនីយ័ងក **អ៊ុន សិរីវិសិដ្ឋ** អគ្គលេខ ០២០៩៥៦ នៃក្របខ័ណ្ឌកងយោធពលខេមរាក្សមិន្ទ ក្រសួងការពារជាតិ ទៅក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៩
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋមន្ត្រី

លេខ: ១៧០៤.៤០២

M. S.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ...៧៧...អនក្រ.បក

អនុក្រឹត្យ
ស្តីពី

ការផ្ទេរឥណទានថវិកា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃ ព្រហស្បតិ៍ ០១រោច ខែ បឋមសាវ័រ ឆ្នាំច សិរីទ្វិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃ ពុធ ០៥កើត ខែ មិគសិរ ឆ្នាំច សិរីទ្វិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បកចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៨៤ អនក្រ.បក ចុះថ្ងៃ ពុធ ០៤រោច ខែ មិគសិរ ឆ្នាំច សិរីទ្វិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមដំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ១២០ ០០០ ០០០ រៀល (មួយរយម៉ឺនរៀលគត់) ពី ជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក ៦១ (សេវាកម្ម) ជូនក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩។

មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាស របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ACCPUF នៃបណ្តាប្រទេសប្រើភាសាបារាំងនៅខេត្តសៀមរាប។

មាត្រា ៣._

ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៤ ខែ កញ្ញា ឆ្នាំ ២០១៩ ភ្នំពេញ ព.ស. ២៥៦៧
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

**ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ០៧៧...សនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរឥណទានចំណែក

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃ ព្រហស្បតិ៍ ០១រោច ខែ បឋមសាធា ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃ ពុធ ០៥កើត ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បកចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៨៤ អនក្រ.បក ចុះថ្ងៃ ពុធ ០៤រោច ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ២ ១០០ ០០០ ០០០ រៀល (ពីរបីលានមួយរយលានរៀលគត់) ពីជំពូក ៦៥ (ឧបត្ថម្ភធន) នៃខ្ទង់ចំណាយរបស់ទីស្តីការគណៈរដ្ឋមន្ត្រីមកជំពូក ៦៥ (ឧបត្ថម្ភធន) ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩។

មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ការចំណាយរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៩ ៧ កើត ខែ ៥ ឆ្នាំ ឧត្តមស័ក ព.ស. ២៥៦៧
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ ៦ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

**ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៤ សនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការប្រើប្រាស់គណនីឯកជនតាមបរិយកម្ម សហគ្រាសសាធារណៈ របស់រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៣៨ អនក្រ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៩៥ ស្តីពីបែបបទ នៃរាជរដ្ឋាភិបាលសហគ្រាសសាធារណៈ
- លិខិតលេខ ៩៦១ សជណ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
- លិខិតរបស់លោក ម៉ុង ថ័ន្តណារិទ្ធ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩
- លិខិតលេខ ១៤៩ ជន សស.សុដ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
- លិខិតលេខ ១១៨៦១ សហវ.អចច ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០២០២០៥-០០០៣ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០៨ របស់មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ។
- ប្រកាសឥណទានលេខ/Ref.No FJB1807800000188 ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ របស់ធនាគារជាតិ នៃកម្ពុជា។

សម្រេច

មាត្រា ១.-

ត្រូវបានអនុញ្ញាតឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រើប្រាស់ថវិកាចំនួន ២ ៥៣០ ០៥០ (ពីរលានប្រាំរយសាមសិបបីពាន់ហាសិប)ដុល្លារអាមេរិក ពីគណនីឯកជនភ្ជាប់នីយកម្មសហគ្រាសសាធារណៈរបស់រាជរដ្ឋាភិបាល ដែលលោក ម៉ុង ថ័នណារិទ្ធ និងលោកស្រីសុផល ផលិកា បានបង់ប្រាក់ថ្លៃទិញផ្កាចំរើតាំងសណ្ឋាគារឌីយ៉ាម៉ង់ (អតីតសណ្ឋាគារខៀវ) ចូលថវិការដ្ឋនៅក្នុងគណនីឯកជនភ្ជាប់នីយកម្មលេខ ០០០០០០០១៣៣៥ តាមប្រកាសឥណទានលេខ /Ref.No FJB 1807800000188 ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ របស់ធនាគារជាតិ នៃកម្ពុជា ដើម្បីបង្វែរជូនលោក ម៉ុង ថ័នណារិទ្ធ និងលោកស្រី សុផល ផលិកា វិញ។

មាត្រា ២.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ១០ កើត ខែ ជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

**ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**



អគ្គបណ្ឌិតលោកវារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...៧៧៥...អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរឥណទានចំណី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃ ព្រហស្បតិ៍ ០១រោច ខែ បឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃ ពុធ ០៥កើត ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៨៤ អនក្រ.បក ចុះថ្ងៃ ពុធ ០៤រោច ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ៥០០ ០០០ ០០០ រៀល (ប្រាំរយលានរៀលគត់) ពី ជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក ៦១ (សេវាកម្ម) ជូន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩។

មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយ ប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ចំណាយឧបត្ថម្ភដល់អតីតយុទ្ធជនចំនួន ២ ៥០០នាក់។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
ថ្ងៃ ៧ ធ្នូ ១០ ២០១៩ ខែ ១២ ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

**ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៣១៤ ប.ព្រ.ស.ក្រ. តត



អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ មេបញ្ជាការកងទ័ពជើងគោក

សម្រេច


មាត្រា ១.- បំពាក់មេដាយការងារ តាមលំដាប់ថ្នាក់ ជូននាយទាហាន និងនាយទាហានរង ចំនួន៩០រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមិត្តភូមិកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយ មាសការងារ


១	វរសេនីយ៍ទោ	សៅ មុនី	អត្តលេខ ០១២៦៤០ នាយផ្នែករដ្ឋបាល មណ្ឌលអភិវឌ្ឍន៍យោធិន ពិការ ៣១៧តេជោភ្នំភ្នំត្រ
២	វរសេនីយ៍ទោ	សុខ សាន្ត	អត្តលេខ ០១៦០៩០ នាយផ្នែកការពារ មណ្ឌលអភិវឌ្ឍន៍យោធិន ពិការ ៣១៧តេជោភ្នំភ្នំត្រ
៣	វរសេនីយ៍ទោ	យាន យៀប	អត្តលេខ ០២៣០៤៥ នាយផ្នែកអប់រំ មណ្ឌលអភិវឌ្ឍន៍យោធិន ពិការ ៣១៧តេជោភ្នំភ្នំត្រ
៤	វរសេនីយ៍ទោ	សាន់ ផន	អត្តលេខ ០៩៩៣៥៣ នាយរងផ្នែកការពារ មណ្ឌលអភិវឌ្ឍន៍យោធិន ពិការ ៣១៧តេជោភ្នំភ្នំត្រ
៥	អនុសេនីយ៍ឯក	គី បូរ៉ាមី	អត្តលេខ ៨៤៤៥០ មន្ត្រីអង្គភាពក្រុមប្រឹក្សាកីឡានៃក្រសួងមហាផ្ទៃ

៦	អនុសេនីយ៍ត្រី	ហោ ច័ន្ទស្នី	អត្តលេខ ៨៣៧៣៨ មន្ត្រីអង្គភាពអន្តរាគមន៍អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ
៧	វរសេនីយ៍ត្រី	ពុំ សុភីនី	អត្តលេខ ០០៨៤៧៨ វេជ្ជបណ្ឌិតមន្ទីរពេទ្យព្រះកេតុមាលានៃអគ្គ នាយកដ្ឋានភស្តុតាង ហិរញ្ញវត្ថុ
៨	លោក	អឿន រដ្ឋា	អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុនៃមន្ទីរទំនាក់ទំនង រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចខេត្តកណ្តាល
៩	វរសេនីយ៍ត្រី	ជួប សុផាត	អត្តលេខ ០១៨០៩៩ នាយផ្នែកគោលនយោបាយ មណ្ឌលអភិវឌ្ឍន៍ យោធិន ពិការ៣១៧តេជោភ្នំភ្នំត្រ
១០	វរសេនីយ៍ត្រី	សន ប៉ាន់	អត្តលេខ ០២៦៧៩៨ ជំនួយការផ្នែកគិលានដ្ឋាន មណ្ឌលអភិវឌ្ឍន៍ យោធិន ពិការ៣១៧តេជោភ្នំភ្នំត្រ
១១	វរសេនីយ៍ត្រី	ឡោ អេន	អត្តលេខ ០១៥៣៣៣ មេបញ្ជាការ ផ្នែកសឹករងមុខកំពូល តំបន់ ប្រតិបត្តិការសឹករងកណ្តាល
១២	វរសេនីយ៍ត្រី	ផាង បូរិម	អត្តលេខ ០៦៣៥៨៧ មេបញ្ជាការរង ផ្នែកសឹករងមុខកំពូល តំបន់ ប្រតិបត្តិការសឹករងកណ្តាល
១៣	វរសេនីយ៍ត្រី	សយ សុវណ្ណ	អត្តលេខ ១៥៦៩៨០ មេបញ្ជាការរង ផ្នែកសឹករងលើកដៃក តំបន់ ប្រតិបត្តិការសឹករងកណ្តាល
១៤	អនុសេនីយ៍ឯក	ចាន់ សារុន	អត្តលេខ ១៤៩៩៤៨ នាយរង ការិយាល័យទី២ តំបន់ប្រតិបត្តិការ សឹករងកណ្តាល
១៥	អនុសេនីយ៍ឯក	រស់ វណ្ណនី	អត្តលេខ ០៩១៦៣៣ មេបញ្ជាការរង ផ្នែកសឹករងមុខកំពូល តំបន់ ប្រតិបត្តិការសឹករងកណ្តាល
១៦	អនុសេនីយ៍ឯក	ជារ សុវណ្ណ	អត្តលេខ ០៥៦៧៣៤ ជំនួយការផលនូប្បត្តិ ផ្នែកសឹករងកោះធំ តំបន់ ប្រតិបត្តិការសឹករងកណ្តាល
១៧	អនុសេនីយ៍ឯក	ជិន ផល្លា	អត្តលេខ ០៦៣៧០៩ ជំនួយការជីវពល ផ្នែកសឹករងលើកដៃក តំបន់ប្រតិបត្តិការសឹករងកណ្តាល
១៨	អនុសេនីយ៍ឯក	មុត ចាន់វិទូ	អត្តលេខ ០៦៣៥៨៦ ជំនួយការផលនូប្បត្តិ វរសេនាតូចលេខ១ តំបន់ ប្រតិបត្តិការសឹករងកណ្តាល
១៩	អនុសេនីយ៍ឯក	សួរ កុសល	អត្តលេខ ១៣៨៩៦៧ មេបញ្ជាការរង ផ្នែកសឹករងល្វាឯម តំបន់ ប្រតិបត្តិការសឹករងកណ្តាល

២០	អនុសេនីយ៍ឯក	សុខ សារ៉េត	អត្តលេខ ១៤៩៨៩៣ មេបញ្ជាការរង ផ្នែកសឹករងស្នាម តំបន់ប្រតិបត្តិការសឹករងកណ្តាល
២១	អនុសេនីយ៍ឯក	តាំង ពិសិដ្ឋ	អត្តលេខ ១៤៩៩៥០ ជំនួយការចលនូប្បត្តម្ភ ផ្នែកសឹករងលើកដេក តំបន់ប្រតិបត្តិការសឹករងកណ្តាល
២២	អនុសេនីយ៍ឯក	សុខ សាត	អត្តលេខ ០៥៦៧១១ មេបញ្ជាការ កងអនុសេនាទី១ វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងកណ្តាល
២៣	អនុសេនីយ៍ឯក	ជុំ ណារិន	អត្តលេខ ១៣៨៩៧៧ មេបញ្ជាការរង ផ្នែកសឹករងអង្គស្នួល តំបន់ប្រតិបត្តិការសឹករងកណ្តាល
២៤	អនុសេនីយ៍ឯក	វិវិល ស៊ុនសំអុល	អត្តលេខ ០៥៦៦៧៤ មេបញ្ជាការរង កងអនុសេនាទី៣ វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងកណ្តាល
២៥	អនុសេនីយ៍ឯក	ពិន កែវណារឿន	អត្តលេខ ០៤០៨៣២ ជំនួយការបុគ្គលិក ផ្នែកសឹករងអង្គស្នួល តំបន់ប្រតិបត្តិការសឹករងកណ្តាល
២៦	អនុសេនីយ៍ទោ	ស៊ុន យ៉ាង	អត្តលេខ ០៦៣៦១០ មេបញ្ជាការរង កងអនុសេនាទី២ វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងកណ្តាល
២៧	អនុសេនីយ៍ទោ	នីម ស្វលីដា	អត្តលេខ ១៥០០០៣ ជំនួយការហ្វឹកហ្វឺន ផ្នែកសឹករងកៀនស្វាយ តំបន់ប្រតិបត្តិការសឹករងកណ្តាល
២៨	អនុសេនីយ៍ត្រី	ស៊ុន ណារ៉េត	អត្តលេខ ១៥០០១៦ មេបញ្ជាការរង ផ្នែកសឹករងកៀនស្វាយ តំបន់ប្រតិបត្តិការសឹករងកណ្តាល
២៩	អនុសេនីយ៍ត្រី	កែវ បុប្ផា	អត្តលេខ ១៤៩៨៨៤ បុគ្គលិក ការិយាល័យទី១ តំបន់ប្រតិបត្តិការសឹករងកណ្តាល
៣០	អនុសេនីយ៍ត្រី	ឡេស វណ្ណី	អត្តលេខ ១៤៩៨៩០ ជំនួយការអភិវឌ្ឍន៍ ការិយាល័យអភិវឌ្ឍន៍ តំបន់ប្រតិបត្តិការសឹករងកណ្តាល
៣១	លោក	ជឹម ទី	អត្តលេខ ០១០៧៦៦ មេក្រុម មណ្ឌលអភិវឌ្ឍន៍យោធិនការ៣១៧ តេជោភ្នំភ្នំត្រ
ខ-មេដាយប្រាក់កងរាជ			
១	វរសេនីយ៍ទោ	បេ ប៊ិន	អត្តលេខ ០១២៦៣៣ នាយរងផ្នែករដ្ឋបាល មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧តេជោភ្នំភ្នំត្រ
២	វរសេនីយ៍ទោ	យិន យ៉ម	អត្តលេខ ០១៨១៣៥ នាយរងផ្នែកបណ្តុះបណ្តាល មណ្ឌលអភិវឌ្ឍន៍យោធិន ពិការ៣១៧តេជោភ្នំភ្នំត្រ



៣	វរសេនីយ៍ត្រី	ជន គុយហេង	អត្តលេខ ០៣០៨៤១ នាយរងផ្នែកគិលានដ្ឋាន មណ្ឌលអភិវឌ្ឍន៍ យោធិន ពិការ៣១៧តេជោភ្នំធំត្រ
៤	វរសេនីយ៍ត្រី	ពៅ បូរ៉ា	អត្តលេខ ០៣៩៣៥៨ នាយរងផ្នែករដ្ឋបាល មណ្ឌលអភិវឌ្ឍន៍យោធិន ពិការ៣១៧តេជោភ្នំធំត្រ
៥	វរសេនីយ៍ត្រី	នួន វ៉ាន់ធឿន	អត្តលេខ ០២២២៥៩ នាយរងផ្នែកគោលនយោបាយ មណ្ឌលអភិវឌ្ឍន៍ យោធិនពិការ៣១៧តេជោភ្នំធំត្រ
៦	វរសេនីយ៍ត្រី	នាត វ៉ាន់	អត្តលេខ ០២១៤៨៦ នាយរងផ្នែកគោលនយោបាយ មណ្ឌលអភិវឌ្ឍន៍ យោធិនពិការ៣១៧តេជោភ្នំធំត្រ
៧	អនុសេនីយ៍ឯក	ថុន វាសនា	អត្តលេខ ១៤៩៩៦៤ នាយរងការិយាល័យទី១ តំបន់ប្រតិបត្តិការសឹក រងកណ្តាល
៨	អនុសេនីយ៍ឯក	អ៊ឹម សាលី	អត្តលេខ ០៦៣៦៤៨ ជំនួយការបុគ្គលិក ផ្នែកសឹករងកោះធំ តំបន់ ប្រតិបត្តិការសឹករងកណ្តាល
៩	អនុសេនីយ៍ឯក	ឈុំ វិទ្ធី	អត្តលេខ ០៦៣៦៥១ ជំនួយការប្រតិបត្តិការសឹក ផ្នែកសឹករងកោះធំ តំបន់ប្រតិបត្តិការសឹករងកណ្តាល
១០	អនុសេនីយ៍ឯក	ជា សាវុធ	អត្តលេខ ០៦៣៦២២ មេបញ្ជាការ កងអនុសេនាធំទី២ វរសេនាតូច លេខ១ តំបន់ប្រតិបត្តិការសឹករងកណ្តាល
១១	អនុសេនីយ៍ឯក	សែម កុសល	អត្តលេខ ០៩១៥៧០ ជំនួយការជីវពល ផ្នែកសឹករងកណ្តាលស្ទឹង តំបន់ប្រតិបត្តិការសឹករងកណ្តាល
១២	អនុសេនីយ៍ឯក	ញឹក ភា	អត្តលេខ ០៦៣៦៦៥ ជំនួយការបុគ្គលិក ផ្នែកសឹករងកៀនស្វាយ តំបន់ប្រតិបត្តិការសឹករងកណ្តាល
១៣	អនុសេនីយ៍ឯក	ភួង ផាត	អត្តលេខ ០៩១៦៤០ ជំនួយការអប់រំចិត្តសាស្ត្រ ផ្នែកសឹករងខ្សាច់ កណ្តាល តំបន់ប្រតិបត្តិការសឹករងកណ្តាល
១៤	អនុសេនីយ៍ឯក	ចាំង ពួក	អត្តលេខ ០៥៦៧៦៦ ជំនួយការជីវពល ផ្នែកសឹករងខ្សាច់កណ្តាល តំបន់ប្រតិបត្តិការសឹករងកណ្តាល
១៥	អនុសេនីយ៍ឯក	យួរ វ៉ែ	អត្តលេខ ០៤០៨៤២ ជំនួយការអប់រំចិត្តសាស្ត្រ ផ្នែកសឹករងអង្គស្នួល តំបន់ប្រតិបត្តិការសឹករងកណ្តាល
១៦	អនុសេនីយ៍ទោ	ស៊ុំ វ៉ាត	អត្តលេខ ០៥៣២៨៤ ជំនួយការផ្នែកការពារ មណ្ឌលអភិវឌ្ឍន៍យោធិន ពិការ៣១៧តេជោភ្នំធំត្រ



- ១៧ អនុសេនីយ៍ទោ ទូច មករា អត្តលេខ ០៧១១៧៦ មេបញ្ជាការរង ផ្នែកសឹករងក្រុងតាខ្មៅ តំបន់ប្រតិបត្តិការសឹករងកណ្តាល
- ១៨ អនុសេនីយ៍ទោ វ៉ាន់ ផាន់និត អត្តលេខ ០៣៨៩៩០ បុគ្គលិកពេទ្យ ផ្នែកសឹករងកោះធំ តំបន់ប្រតិបត្តិការសឹករងកណ្តាល
- ១៩ អនុសេនីយ៍ទោ ជា សំអឿន អត្តលេខ ០៦៣៦០២ នាយរង ការិយាល័យជីវពល តំបន់ប្រតិបត្តិការសឹករងកណ្តាល
- ២០ អនុសេនីយ៍ទោ កែវ រតនា អត្តលេខ ០៩១៦៨០ ជំនួយការចលនូប្បត្តម្ភ ផ្នែកសឹករងកៀនស្វាយ តំបន់ប្រតិបត្តិការសឹករងកណ្តាល
- ២១ អនុសេនីយ៍ត្រី គង់ វណ្ណា អត្តលេខ ០៦៣៥៧៧ មេបញ្ជាការរង កងអនុសេនាធំទី១ វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងកណ្តាល
- ២២ អនុសេនីយ៍ត្រី មាស ពន្លក អត្តលេខ ១០៥៩៨០ ជំនួយការបច្ចេកទេស វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងកណ្តាល
- ២៣ អនុសេនីយ៍ត្រី ជ្រឹង បារាំង អត្តលេខ ១៥០០០៥ មេបញ្ជាការ កងអនុសេនាតូចគាំទ្រ វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងកណ្តាល
- ២៤ អនុសេនីយ៍ត្រី ហ៊ឹម ច័ន្ទពិសិដ្ឋ អត្តលេខ ០៦៣៦៧៤ មេបញ្ជាការ កងអនុសេនាតូចស៊ើបការណ៍ វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងកណ្តាល
- ២៥ អនុសេនីយ៍ត្រី ឆេង យ៉ុន អត្តលេខ ០៦៣៦៨៥ មេបញ្ជាការរង កងអនុសេនាធំជាប់ព្រំដែន ផ្នែកសឹករងកោះធំ តំបន់ប្រតិបត្តិការសឹករងកណ្តាល
- ២៦ អនុសេនីយ៍ត្រី មុត សុខជា អត្តលេខ ១៤៩៩៣២ ជំនួយការព័ត៌មាន ឯកសារ ការិយាល័យទី៥ តំបន់ប្រតិបត្តិការសឹករងកណ្តាល
- ២៧ អនុសេនីយ៍ត្រី ឯម ចាន់ដៃត អត្តលេខ ១៧៩៨២៦ ជំនួយការចលនូប្បត្តម្ភ ផ្នែកសឹករងកណ្តាលស្ទឹង តំបន់ប្រតិបត្តិការសឹករងកណ្តាល
- ២៨ អនុសេនីយ៍ត្រី យ៉ន យ៉ុង អត្តលេខ ០៩១៥៩៣ មេបញ្ជាការរង ផ្នែកសឹករងកណ្តាលស្ទឹង តំបន់ប្រតិបត្តិការសឹករងកណ្តាល
- ២៩ នាយចំណាង់ ផ្លុយ ចិន្តា អត្តលេខ ០៥៦៦៧៨ មេបញ្ជាការរង ផ្នែកសឹករងខ្សាច់កណ្តាល តំបន់ប្រតិបត្តិការសឹករងកណ្តាល
- ៣០ នាយចំណាង់ ជុំ វ៉ាម៉ូ អត្តលេខ ០៦៣៦៩៩ ជំនួយការបុគ្គលិក ផ្នែកសឹករងពញាឮ តំបន់ប្រតិបត្តិការសឹករងកណ្តាល

គ-មេដាយសិរីវិទ្យាករចារ

- ១ អនុសេនីយ៍ឯក វ៉ាន់ សិទ្ធិ អត្តលេខ ០៤២៥៤១ នាយរងផ្នែកបុគ្គលិក មណ្ឌលអភិវឌ្ឍន៍យោធិន ពិការ៣១៧តេជោភ្នំភ្នំត្រ
- ២ អនុសេនីយ៍ឯក សូត្រ សៀន អត្តលេខ ០៥៦៧៦២ ជំនួយការប្រតិបត្តិការសឹក ផ្នែកសឹករងលើកដែក តំបន់ប្រតិបត្តិការសឹករងកណ្តាល
- ៣ អនុសេនីយ៍ឯក កែវ សារន អត្តលេខ ០៦៣៧០៤ ជំនួយការអប់រំចិត្តសាស្ត្រ ផ្នែកសឹករងលើកដែក តំបន់ប្រតិបត្តិការសឹករងកណ្តាល
- ៤ អនុសេនីយ៍ឯក ឆន យួន អត្តលេខ ០៦៦៣៩៣ ជំនួយការអប់រំចិត្តសាស្ត្រ ផ្នែកសឹករងស្អាង តំបន់ប្រតិបត្តិការសឹករងកណ្តាល
- ៥ អនុសេនីយ៍ទោ សុខ ជា អត្តលេខ ០៩៣៦៤០ ជំនួយការហ្វឹកហ្វឺន ផ្នែកសឹករងស្អាង តំបន់ ប្រតិបត្តិការសឹករងកណ្តាល
- ៦ អនុសេនីយ៍ទោ ប៉េង វណ្ណា អត្តលេខ ០៥៦៧២៩ ជំនួយការហ្វឹកហ្វឺន ផ្នែកសឹករងស្អាង តំបន់ ប្រតិបត្តិការសឹករងកណ្តាល
- ៧ អនុសេនីយ៍ទោ ផន សារីត អត្តលេខ ០៦៣៧០២ ជំនួយការអប់រំចិត្តសាស្ត្រ ផ្នែកសឹករងកោះធំ តំបន់ប្រតិបត្តិការសឹករងកណ្តាល
- ៨ អនុសេនីយ៍ទោ សំអួន ឆៃយ៉ា អត្តលេខ ២១៤៦៧៩ ជំនួយការបុគ្គលិក ផ្នែកសឹករងក្រុងតាខ្មៅ តំបន់ប្រតិបត្តិការសឹករងកណ្តាល
- ៩ អនុសេនីយ៍ទោ ជុំ ដារីត អត្តលេខ ០៦៣៦៦០ ជំនួយការប្រតិបត្តិការសឹក ផ្នែកសឹករងពញាឮ តំបន់ប្រតិបត្តិការសឹករងកណ្តាល
- ១០ អនុសេនីយ៍ទោ ហួត សារួន អត្តលេខ ០១៦០៤៤ ជំនួយការផ្នែកសិក្សាធិការ មណ្ឌលអភិវឌ្ឍន៍ យោធិន ពិការ៣១៧តេជោភ្នំភ្នំត្រ
- ១១ អនុសេនីយ៍ទោ ឈឿន សិរីវឌ្ឍ អត្តលេខ ១៥០៣៣៣ ជំនួយការផ្នែកភ័ស្តុភារ មណ្ឌលអភិវឌ្ឍន៍ យោធិន ពិការ៣១៧តេជោភ្នំភ្នំត្រ
- ១២ អនុសេនីយ៍ត្រី ញ៉ែម ជ័យ អត្តលេខ ០៣៣៦៣១ ជំនួយការផ្នែកភ័ស្តុភារ មណ្ឌលអភិវឌ្ឍន៍ យោធិន ពិការ៣១៧តេជោភ្នំភ្នំត្រ
- ១៣ អនុសេនីយ៍ត្រី តេង សារុផ អត្តលេខ ០៦៣៦៤៤ ជំនួយការអប់រំចិត្តសាស្ត្រ ផ្នែកសឹករងស្អាង តំបន់ប្រតិបត្តិការសឹករងកណ្តាល
- ១៤ អនុសេនីយ៍ត្រី វ៉ាន់ ផាន់និត អត្តលេខ ១៣៨៩៩០ បុគ្គលិកពេទ្យ ផ្នែកសឹករងកោះធំ តំបន់ ប្រតិបត្តិការសឹករងកណ្តាល

១៥	អនុសេនីយ៍ត្រី	កែវ រតនា	អត្តលេខ ០៩១៦៨០ ជំនួយការចលនូប្បត្តម្ភ ផ្នែកសឹករងកៀនស្វាយ តំបន់ប្រតិបត្តិការសឹករងកណ្តាល
១៦	អនុសេនីយ៍ត្រី	ឡេង គឹមលាង	អត្តលេខ ១១៣២២៧ មេបញ្ជាការរង កងអនុសេនាតូចទី៣ កងអនុសេនា ធំជាប់ព្រំដែន ផ្នែកសឹករងកោះធំ តំបន់ប្រតិបត្តិការសឹករងកណ្តាល
១៧	អនុសេនីយ៍ត្រី	យី ចន្ទី	អត្តលេខ ១១៣២០២ មេបញ្ជាការ កងអនុសេនាតូចទី៣ កងអនុសេនា ធំជាប់ព្រំដែន ផ្នែកសឹករងកោះធំ តំបន់ប្រតិបត្តិការសឹករងកណ្តាល
១៨	អនុសេនីយ៍ត្រី	ជួន ដា	អត្តលេខ ០៥៦៧៣១ មេបញ្ជាការរង កងអនុសេនាតូចទី២ កងអនុសេនា ធំជាប់ព្រំដែន ផ្នែកសឹករងកោះធំ តំបន់ប្រតិបត្តិការសឹករងកណ្តាល
១៩	អនុសេនីយ៍ត្រី	ហ៊ុត សុភ័ក្រ	អត្តលេខ ០៩១៥៥១ មេបញ្ជាការរង ផ្នែកសឹករងល្វាឯម តំបន់ ប្រតិបត្តិការសឹករងកណ្តាល
២០	អនុសេនីយ៍ត្រី	អ៊ុន កាយ	អត្តលេខ ១១៣២២៥ មេបញ្ជាការរង ផ្នែកសឹករងលើកដៃក តំបន់ ប្រតិបត្តិការសឹករងកណ្តាល
២១	អនុសេនីយ៍ត្រី	រៀន សេន	អត្តលេខ ០៦៣៦៧១ ជំនួយការជីវពល ផ្នែកសឹករងពញាឮ តំបន់ ប្រតិបត្តិការសឹករងកណ្តាល
២២	អនុសេនីយ៍ត្រី	ភឹម ផល្លី	អត្តលេខ ០៦៣៦១៦ ជំនួយការអប់រំចិត្តសាស្ត្រ ផ្នែកសឹករងពញាឮ តំបន់ប្រតិបត្តិការសឹករងកណ្តាល
២៣	នាយចំណង់	ជា សុជាតិ	អត្តលេខ ១៤៣២៨៦ ជំនួយការអប់រំចិត្តសាស្ត្រ ផ្នែកសឹករងល្វាឯម តំបន់ប្រតិបត្តិការសឹករងកណ្តាល
២៤	នាយចំណង់	ឈឿន ចាន់ធឿន	អត្តលេខ ១៤៩៩៤៩ ជំនួយការប្រតិបត្តិការសឹក ផ្នែកសឹករងអង្គស្នួល តំបន់ប្រតិបត្តិការសឹករងកណ្តាល
២៥	នាយចំណង់	មុយ ចាន់ដារ៉ា	អត្តលេខ ១៥០០១២ ជំនួយការចលនូប្បត្តម្ភ ផ្នែកសឹករងក្រុងតាខ្មៅ តំបន់ប្រតិបត្តិការសឹករងកណ្តាល
២៦	នាយចំណង់	ម៉ែន ភក្ត្រា	អត្តលេខ ១៤៩៨៨០ ជំនួយការអប់រំចិត្តសាស្ត្រ ផ្នែកសឹករងក្រុងតាខ្មៅ តំបន់ប្រតិបត្តិការសឹករងកណ្តាល
២៧	ត្រីនុបាលឯក	យួន យ៉ុម	អត្តលេខ ១៣៨៩៧២ ជំនួយការអប់រំចិត្តសាស្ត្រ ផ្នែកសឹករង កណ្តាលស្ទឹង តំបន់ប្រតិបត្តិការសឹករងកណ្តាល
២៨	ត្រីនុបាលឯក	នុត ទ្រី	អត្តលេខ ០៩១៦២០ បុគ្គលិកពេទ្យ ផ្នែកសឹករងមុខកំពូល តំបន់ ប្រតិបត្តិការសឹករងកណ្តាល
២៩	លោក	សុខ ប៊ុន្ទី	អនុប្រធានភូមិគេជោ មណ្ឌលអភិវឌ្ឍន៍ យោធិនពិការ៣១៧គេជោភ្នំគូល

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោក និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ចន្ទ ១២ រោច ខែ ជេស្ឋ ឆ្នាំ ច សិរីច្ឆៃតិក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៩



នាយករដ្ឋមន្ត្រី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៣៤៦ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់មេដាយ **ស្ថាបនាជាតិ** ចំនួន ០៩គ្រឿង ជូនសប្បុរសជន និងក្រុមហ៊ុន ដែលបានបរិច្ចាគ ធនធានចូលរួមជួយអភិវឌ្ឍវិស័យអប់រំតាមរយៈការកសាងសមិទ្ធផលនានា នៅតាមបណ្តាខេត្តនៃ ព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-សប្បុរសជនតាមរយៈ Chris Petri Family Foundation ដែលបានជួយសាងសង់អគារសិក្សា ០១ខ្នង នៅ សាលាបឋមសិក្សាតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចំណាយអស់ថវិកាចំនួន ៧៧ ៥០០ ដុល្លារអាមេរិក

- ១ លោក សោ រតនៈ
- ២ អ្នកស្រី គ្រីស ខូតស៍ Mrs. CHRIS COATS
- ៣ លោក សំ ឈន់

ខ-សប្បុរសជនតាមរយៈអង្គការសន្តិស្ន័ត្រចិត្ត (SVA) ដែលបានជួយសាងសង់អគារសិក្សា ០១ខ្នង នៅសាលា បឋមសិក្សារស្មីរដ្ឋ ភូមិសំរោងធំ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ចំណាយអស់ថវិកាចំនួន ៥២ ១៦៦,៥៦ ដុល្លារអាមេរិក

- ១ លោក HARUO NAKATANI
- ២ លោក FUJIKO OHWAKI

គ-ក្រុមហ៊ុន ម៉ាឃើតត្រាស់ (Market Trust Co., Ltd) តាមរយៈអង្គការ JHP ដែលបានជួយសាងសង់អគារសិក្សា ០១ខ្នង នៅសាលាបឋមសិក្សាព្រៃឆ្កាប់ ភូមិទួលស្នួល ឃុំប្រសើក្រាំង ស្រុកមោងឃ្នុស្សី ខេត្តបាត់ដំបង ចំណាយអស់ថវិកាចំនួន ៥៥ ៤៩៦ ដុល្លារអាមេរិក

ឃ-លោក CHRISTIAN MICHEL ដែលបានជួយសាងសង់អគារសិក្សាសហគមន៍ ០២កន្លែង នៅស្រុកដំណាក់ ចង្កើរ និងក្រុងកែប ខេត្តកែប ចំណាយអស់ថវិកាចំនួន ១២៨ ៨៥៩,៥០ ដុល្លារអាមេរិក

ង-សប្បុរសជនតាមរយៈអង្គការសាម៉ាវីតាន់ ភីស ដែលបានជួយសាងសង់សមិទ្ធផលនានានៅស្រុកថ្មពួក ស្វាយចេក និងម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំណាយអស់ថវិកាចំនួន ៧៤២ ១៩៨ ដុល្លារអាមេរិក

- ១ លោក ព្រំ ម៉ៅ Mr. PRUM MAO
- ២ លោក គុជ សុម៉ាលី Mr. KUCH SOMALY

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កែប បាត់ដំបង សៀមរាប និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ១២ រោច ខែ វស្សា ឆ្នាំ ច ស័រ្សីស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១ ខែ វេសា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៣៤៧ អនក្រ.បក ប្រក

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

សម្រេច

មាត្រា ១. បំពាក់មេដាយ **ការងារ** តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំនួន ១២៧រូប ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយ មាសការងារ

១	លោកស្រី ស៊ាន ប៉ូលីន	អនុប្រធាននាយកដ្ឋាន
២	លោកស្រី ហេង ច័ន្ទបូលីន	ប្រធានការិយាល័យ
៣	លោក ប៊ុត បូរី	ប្រធានការិយាល័យ
៤	លោក សេង គឹមណាង	ប្រធានផ្នែក
៥	លោកស្រី អ៊ុត សុគន្ធ	បច្ចេកទេសផលិតអវយវសិប្បនិម្មិតនិងរណប
៦	លោក ង៉ែត កុមារ	បច្ចេកទេសផលិតជើងសិប្បនិម្មិត
៧	លោក លីម ដាណា	ប្រធានការិយាល័យ

៨	លោក	លាប ប៊ុនធឿន	ប្រធានការិយាល័យសុខុមាលភាពកុមារនិងយុវនីតិសម្បទា
៩	លោកស្រី	សោម សេងហ៊ាង	អនុប្រធានមជ្ឈមណ្ឌលសំចៃសង្គមកិច្ចរាជធានីភ្នំពេញ
១០	លោកស្រី	នាង ទូច	ប្រធានការិយាល័យ ស.អ.យ ខណ្ឌច្បារអំពៅ
១១	លោក	ស្រី ទិត	ប្រធានការិយាល័យ
១២	លោក	ណោ ឡាដាំង	អនុប្រធានមន្ទីរ

ខ-មេដាយ ប្រាក់កាន់ចាវ


១	លោកស្រី	ភន គានី	អនុប្រធានមណ្ឌល
២	លោក	ហេង សុភ័ក្រមុនីវត្តរង្សី	ប្រធានការិយាល័យ
៣	លោកស្រី	អ៊ឹង វណ្ណសិទ្ធិ	ប្រធានការិយាល័យ
៤	លោក	ឈាង ចន្ទី	ប្រធានការិយាល័យ
៥	លោកស្រី	វន ណារី	ប្រធានការិយាល័យ
៦	លោក	គួច សំអឿន	ប្រធានជាតិស្ដារលទ្ធភាពពលកម្ម
៧	លោក	កូរ លេណា	ប្រធានការិយាល័យស្រុក
៨	លោក	ជា ហេង	ប្រធានការិយាល័យស្រុក
៩	លោក	ឡឹក សម្បត្តិ	ប្រធានការិយាល័យស្រុក
១០	លោក	គួ លីហួត	ប្រធានមណ្ឌលស្ដារលទ្ធភាពពលកម្ម
១១	លោក	ចាប សារ៉ុន	នាយករង
១២	លោក	ទាវ សំអុល	ប្រធានការិយាល័យ
១៣	លោកស្រី	ឡាយ ចន្ទី	ប្រធានមជ្ឈមណ្ឌលកូលាបទី៤
១៤	លោក	អៀម សុវណ្ណថា	អនុប្រធានការិយាល័យហិរញ្ញវត្ថុ និងផែនការ
១៥	លោក	វ៉ាន់ ថា	ប្រធានការិយាល័យ ស.អ.យ ខណ្ឌទួលគោក
១៦	លោក	គាំ ផល្លា	ប្រធានការិយាល័យ ស.អ.យ ខណ្ឌដង្កោ
១៧	លោក	កែ ប៊ុនធឿន	ប្រធានការិយាល័យ ស.អ.យ ខណ្ឌជ្រោយចង្វារ
១៨	លោក	ទុយ សុភា	មន្ត្រី
១៩	លោក	យី ផារី	អនុប្រធានមន្ទីរ
២០	លោក	ប៉ៅ គឹមស្រី	ប្រធានការិយាល័យហិរញ្ញវត្ថុ
២១	លោក	ខួង ស៊ីណាត	ប្រធានការិយាល័យរដ្ឋបាល



២២	លោក	ម៉ៅ សារ៉េត	អនុប្រធានមន្ទីរ
២៣	លោកស្រី	រ៉ត្ន វណ្ណា	ប្រធានការិយាល័យហិរញ្ញវត្ថុនិងផែនការ
២៤	លោកស្រី	ចាន់ រី	ប្រធានការិយាល័យសុខុមាលភាពសង្គម និងប្រឆាំងការជួញដូរមនុស្ស
២៥	លោក	នួន ប៉េង	ប្រធានការិយាល័យស្រុកកោះសុទិន
២៦	លោក	ជឹម ហ៊ាន	មណ្ឌលស្តារលទ្ធភាពពលកម្មខេត្ត
២៧	លោក	សែម សាម៉ន	ប្រធានការិយាល័យអភិវឌ្ឍន៍អតីតយុទ្ធជន
២៨	លោកស្រី	ចេង ចាន់ធឿន	ប្រធានការិយាល័យយុវនីតិសម្បទា
២៩	លោកស្រី	សំ ខាន់ដា	ប្រធានមណ្ឌលបុរីកុមារ

ក-មេដាយ សំរិទ្ធការខ្មារ

១	លោក	ចាន់ សុខបាន	អនុប្រធានការិយាល័យ
២	លោក	កែវ វាសនា	អនុប្រធាននាយកដ្ឋាន
៣	លោក	លី វៃ	អនុប្រធាននាយកដ្ឋាន
៤	លោកស្រី	ច័ន្ទយ៉ា មុទិតា	ប្រធានការិយាល័យ
៥	លោក	ងួន កោសល្យ	ប្រធានការិយាល័យ
៦	លោកស្រី	ឃិន ស្រីមុំ	អនុប្រធានការិយាល័យ
៧	លោក	នី រាជ	អនុប្រធានការិយាល័យ
៨	លោកស្រី	ហង្ស សៅរ៍វិច្ឆិកា	អនុប្រធានការិយាល័យ
៩	លោក	ឈិត ប៊ុណ្ណារិទ្ធ	អនុប្រធានការិយាល័យ
១០	លោកស្រី	ណេត្រ រតនា	អនុប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំមូលដ្ឋាន
១១	លោក	សេង វណ្ណត	អនុប្រធានការិយាល័យ
១២	លោកស្រី	រ៉ត្ន សុភក្កដា	គ្រូបង្រៀន
១៣	លោក	សំ ចាន់ធី	គ្រូបង្រៀន
១៤	លោក	ដាំ មឿន	អនុប្រធានការិយាល័យ
១៥	លោកស្រី	សៀង សុខឡាយ	អនុប្រធានការិយាល័យ
១៦	លោក	ឯម សំនាង	មន្ត្រី
១៧	លោក	នោ បណ្ណល	មន្ត្រី
១៨	លោក	រួន សុខគ្រី	ប្រធានការិយាល័យប.ជ.អ



១៩	លោកស្រី	ស្បែង សម្បូរ	ប្រធានការិយាល័យប.ជ.អ
២០	លោកស្រី	វ៉ាន់ ស៊ីសូរិយា	ប្រធានការិយាល័យប.ជ.អ
២១	លោក	ហ្លួង ទី	មន្ត្រី
២២	លោកស្រី	គួយ សារ៉ាត	មន្ត្រី
២៣	លោក	ខៀវ សុធានី	មន្ត្រី
២៤	លោក	យស័នី សុភារិទ្ធ	ប្រធានការិយាល័យបៀវត្ស
២៥	លោក	យន់ កល្យាណ	ប្រធានការិយាល័យពិធីការ
២៦	លោកស្រី	សេង ស្រីអូន	អនុប្រធានការិយាល័យបុគ្គលិក
២៧	លោក	សាន ច័ន្ទឧត្តម	មន្ត្រីការិយាល័យបុគ្គលិក
២៨	លោក	កង សារឹម	ប្រធានការិយាល័យហិរញ្ញវត្ថុនិងផែនការ
២៩	លោក	កើត សារ៉ន	មន្ត្រី
៣០	លោក	ជា ប៊ុនឈឿន	អនុ.ការិយាល័យហិរញ្ញវត្ថុនិងផែនការ
៣១	លោក	ឡុង ប៉ៅស៊ា	អនុប្រធានសាខា ប.ជ.អ
៣២	លោក	សួរ សុខុម	ប្រធានការិយាល័យស្រុកត្បែង
៣៣	លោកស្រី	ទូច សោភា	មន្ត្រី
៣៤	លោកស្រី	ឡុង ថារី	មន្ត្រី
៣៥	លោក	ស៊ឹម ចំរើន	មន្ត្រី
៣៦	លោក	ជៀប ខឿន	មន្ត្រី
៣៧	លោក	ញ៉ែប សុជាតិ	អនុប្រធានការិយាល័យស្រុកព្រៃឈរ
៣៨	លោកស្រី	ទូច មាយគា	អនុប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិក
៣៩	លោក	កុល សុធាវ៉ា	អនុប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិក
៤០	លោកស្រី	ឈរ ហ៊ុននី	មន្ត្រី
៤១	លោក	សៅ ឃឿន	ប្រធានការិយាល័យ
៤២	លោក	ទុន សឿន	អនុប្រធានការិយាល័យ
៤៣	លោក	ហេង ណា	អនុប្រធានការិយាល័យ
៤៤	លោកស្រី	ជួន ម៉ាណា	មន្ត្រី
៤៥	លោក	ប្រាក់ ភា	អនុប្រធានមជ្ឈមណ្ឌល

៤៦	លោក	ហេង វ៉ាន់នី	អនុប្រធានមជ្ឈមណ្ឌល
៤៧	លោក	កុល គុណ	មន្ត្រី
៤៨	លោកស្រី	គឹម ចន្ទី	មន្ត្រី
៤៩	លោក	ព្រំ ប្រសិទ្ធិ	មន្ត្រី
៥០	លោក	ណុប សំអុល	មន្ត្រី
៥១	លោក	សុង ម៉ុម	មន្ត្រី
៥២	លោកស្រី	យូ ទីនី	មន្ត្រី
៥៣	លោក	ភ័ សំរឹង	មន្ត្រី
៥៤	លោកស្រី	ហាន ផាវេត	មន្ត្រី
៥៥	លោកស្រី	សំ គាធី	មន្ត្រី
៥៦	លោក	ខាត់ វុត	មន្ត្រី
៥៧	លោក	ស៊ា ចិន្តា	ប្រធានការិយាល័យ
៥៨	លោក	តូ ដុង	ប្រធានការិយាល័យ
៥៩	លោក	នូ ណូរ៉ា	អនុប្រធានការិយាល័យ
៦០	លោកស្រី	ឆេង វណ្ណា	អនុប្រធានមន្ទីរ
៦១	លោកស្រី	ភា សុខសាន្ត	ប្រធានការិយាល័យហិរញ្ញវត្ថុ និងផែនការ
៦២	លោក	អ៊ិន អ៊ាត	ប្រធានការិយាល័យសុខុមាលភាពសង្គម និងប្រឆាំងការជួញដូរមនុស្ស
៦៣	លោក	សោម សេរីវឌ្ឍន៍	អនុប្រធានការិយាល័យហិរញ្ញវត្ថុ និងផែនការ
៦៤	លោក	លួង ប៊ុនហាសគន្ធា	អនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក
៦៥	លោក	ឡាយ សាភ័ណ្ណ	ប្រធានការិយាល័យ ស.អ.យ ស្រុកបាភ្នំ
៦៦	លោក	អ៊ិច សុវណ្ណ	ប្រធានមណ្ឌលកុមារកំព្រា
៦៧	លោក	យុត ឈុនលី	ប្រធានមណ្ឌលស្ថាប័នរដ្ឋបាលកម្ពុជា
៦៨	លោក	គង់ ធៀន	អនុប្រធានមណ្ឌលកុមារកំព្រា
៦៩	លោក	ភិន វ៉ាម៉ិន	ប្រធានមណ្ឌលបុរីកុមារកំព្រា
៧០	លោក	ខ្លៅ សាវុន	អនុប្រធានមណ្ឌលស្ថាប័នរដ្ឋបាលកម្ពុជាកាយសម្បទា
៧១	លោកស្រី	ផា ផានី	មន្ត្រីមជ្ឈមណ្ឌលកុមារកំព្រា
៧២	លោកស្រី	សួន សុខា	ប្រធានមណ្ឌលស្ថាប័នរដ្ឋបាលកម្ពុជា



៧៣	លោកស្រី	យីម នីយ៉ា	មន្ត្រីមណ្ឌលភាពកម្ពុជា បារាំង ហុងកុង
៧៤	លោក	ឆាន់ សិទ្ធិ	មន្ត្រីមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈផលិតកម្មបន្លាយព្រាប
៧៥	លោកស្រី	ប៉ាល់ វត្តមុនី	ប្រធានមណ្ឌលកុមារកំព្រា
៧៦	លោក	យី សុផល	ប្រធានការិយាល័យ ស.អ.យ ស្រុកមេសាង
៧៧	លោក	ទី វិបុល	ប្រធានការិយាល័យ
៧៨	លោកស្រី	នូ សុំចាន់	អនុប្រធានមជ្ឈមណ្ឌលកុមារកំព្រាភ្នំពេញថ្មី
៧៩	លោក	សៅ សារ៉េន	ប្រធានការិយាល័យស្រុកស្វាយជ្រំ
៨០	លោក	អូម បណ្ឌិត	ប្រធានការិយាល័យអតីតយុទ្ធជន
៨១	លោក	ជួយ ចំរើន	អនុប្រធានការិយាល័យសោធននិវត្តន៍
៨២	លោក	សេក សារឿន	ប្រធានរោងជាងស្ថាប័នសុខភាពពលកម្ម
៨៣	លោកស្រី	យិត យឿន	ប្រធានមណ្ឌលកុមារកំព្រា
៨៤	លោកស្រី	ហាន់ ឆាយគីមលី	ប្រធានមណ្ឌលកុមារកំព្រា
៨៥	លោកស្រី	ឯក សុផា	អនុប្រធានមន្ទីរ
៨៦	លោក	យូរ សាំងលី	អនុប្រធានមន្ទីរ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ១៥ ខែ ១១ ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃ ០២ ខែ ១២ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អនុលោមន៍៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៣៧៧ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាភ័ណ្ណ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

សង្ខេប

មាត្រា ១. បំពាក់មេដាយ **មុនីសារាភ័ណ្ណ** តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ចំនួន ២០១៦ ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមាន រាយនាមខាងក្រោម៖

ក-មេដាយ មុនីសារាភ័ណ្ណ ថ្នាក់ វិបឌិន

- ១ លោក ម៉ុម សុត្តារ៉ា នាយករង
- ២ លោក ព្រហ្ម ម៉ារ៉ា នាយករង

ខ-មេដាយ មុនីសារាភ័ណ្ណ ថ្នាក់ សេនា

- ១ លោកស្រី គឹម ច័ន្ទសុលីណា ប្រធាននាយកដ្ឋាន
- ២ លោក ខុម ផលលៀន នាយករង
- ៣ លោក ជួន ឡេង នាយករង
- ៤ លោក ម៉ែន មាស នាយករង

៥	លោកស្រី	ឱក ចាន់ធី	អនុប្រធានមន្ទីរ
៦	លោក	ប៊ុន វ៉ាន់ថា	អនុប្រធាននាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក
៧	លោកស្រី	ម៉េង ភូម៉ារី	អនុប្រធាននាយកដ្ឋាន
គ-មជ្ឈមណ្ឌល មន្ត្រីសាធារណៈ ថ្នាក់ អនុប្រធាន			
១	លោកស្រី	កែវ ម៉ាលី	អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងសមាហរណកម្មជនរងគ្រោះ
២	លោកស្រី	សរ សិទ្ធិ	ប្រធានការិយាល័យអធិការកិច្ច
៣	លោក	វត្ត សុវិបុរ	ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក
៤	លោក	អ៊ុយ ពៅ	ប្រធានការិយាល័យអតីតយុទ្ធជន
៥	លោក	វ៉ាន់ ដាត់	ប្រធានមជ្ឈមណ្ឌលសំចៃសង្គមកិច្ច
៦	លោកស្រី	ប៉ែន ស៊ីផុន	អនុប្រធានមជ្ឈមណ្ឌលកូលាបទី៤
៧	លោក	ប៉ុក ពេជ្រ	ប្រធានការិយាល័យអតីតយុទ្ធជន
៨	លោក	ជា គឿន	អនុប្រធានមន្ទីរ
៩	លោក	មាយ ចាន់ឌី	ប្រធានការិយាល័យ រដ្ឋបាល និងបុគ្គលិក
១០	លោកស្រី	សៀក សុភា	អនុប្រធានការិយាល័យហិរញ្ញវត្ថុ និងផែនការ
១១	លោក	ជួន សិលាវិត	អនុប្រធានមន្ទីរ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ ២២

ថ្ងៃ ២២ ខែ ១៣ ឆ្នាំ ២០១៩ ខែ ២៧ ឆ្នាំ ៣ សំរិទ្ធិស័ក ព.ស. ២៥៦២ ✓
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ២០១៩ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អនុប្រធាន**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៣៨៧ អនក្រ.បក-ចត

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាភ័ណ្ណ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់មេដាយ **មុនីសារាភ័ណ្ណ** តាមលំដាប់ថ្នាក់ ជូនបុគ្គលិកអង្គការស្នែមកម្ពុជា និងអង្គការ OECD ចំនួន ៨រូប ដែលមានស្នាដៃល្អក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជានាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយ **មុនីសារាភ័ណ្ណ** ថ្នាក់ **វិបខិត្ត**

-លោក	យឹម ម៉ាឡែន	Mr. KHIM MALAND	អង្គការស្នែមកម្ពុជា
------	------------	-----------------	---------------------

ខ-មេដាយ **មុនីសារាភ័ណ្ណ** ថ្នាក់ **អស្ស័យធញ្ញ**

- | | | | | |
|---|-------|---------------|-----------------------|---------------------|
| ១ | លោក | សួន កិត្តិគុណ | Mr. KETEKOUN SOURN | អង្គការស្នែមកម្ពុជា |
| ២ | លោក | ណៃ ម៉ាណេត | Mr. NAY MANETH | អង្គការស្នែមកម្ពុជា |
| ៣ | លោក | ភោគ វិសាល | Mr. VISAL PHORK | អង្គការស្នែមកម្ពុជា |
| ៤ | កញ្ញា | ស៊ីន ស៊ីណេត | Miss SIN SREYNETH | អង្គការស្នែមកម្ពុជា |
| ៥ | កញ្ញា | លី ប៉ូហ្សឺ | Miss LY PORHOUR | អង្គការស្នែមកម្ពុជា |
| ៦ | កញ្ញា | ថន ស ចរិយា | Miss THON SAR CHAKRYA | អង្គការស្នែមកម្ពុជា |

៧ លោកបណ្ឌិត

MICHAEL WARD

អង្គការ OECD

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសមាជិកនៃគ្រូទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ១៣ ខែ មេសា ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...៧៧៩.០...៧៧៧២.៧៧៧

អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារាភ័ណ្ណ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយមុនីសារាភ័ណ្ណ ថ្នាក់សេនា ប្រគេនព្រះតេជគុណ អ៊ុំម លាងហ៊ី ព្រះចៅអធិការវត្តព្រះលានថ្មពួន ដែលបានបរិច្ចាគបច្ច័យ ជួយកសាងសមិទ្ធផលនានា នៅវត្តព្រះលានថ្មពួន ឃុំថ្មពួន ស្រុកព្រៃឈរ ខេត្តកំពង់ចាមកន្លងមក ។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ព្រហស្បតិ៍ ១៣ ខែ ឧសភា ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ មេសា ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៣៧៧ អនក្រ.បត



អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយស្ថាបនាជាតិ តាមលំដាប់ថ្នាក់ប្រគេន និងជូនសប្បុរសជនចំនួន២៤រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយកសាងសមិទ្ធផលនានា នៅវគ្គព្រះលានថ្មពួន ឃុំថ្មពួន ស្រុកព្រៃឈរ ខេត្តកំពង់ចាមកន្លងមក ដូចមានរាយព្រះមាន និងនាមខាងក្រោម៖

ក.មេដាយ**មាសស្ថាបនាជាតិ**

១.ព្រះតេជគុណ	ហាស់ ហៅ	បច្ច័យចំនួន	១២ ៥០០ ដុល្លារ
២.ព្រះតេជគុណ	អ៊ិន ពិសិដ្ឋ	បច្ច័យចំនួន	១០ ២០០ ដុល្លារ
៣.លោក	អ៊ុង គឹមស៊ាន	ថវិកាចំនួន	១០ ០៥០ ដុល្លារ
៤.លោក	ស្រ៊ុន សុខុម	ថវិកាចំនួន	១០ ០២០ ដុល្លារ
៥.លោក	ព្រំ ឃែម	ថវិកាចំនួន	១០ ០១០ ដុល្លារ
៦.លោក	ទិត សារី	ថវិកាចំនួន	១០ ០១០ ដុល្លារ
៧.លោក	សូ ស៊ាន	ថវិកាចំនួន	១០ ០១០ ដុល្លារ
៨.លោក	កាក់ អឿន	ថវិកាចំនួន	១០ ០០០ ដុល្លារ

៩.លោក	កែវ ជា	ថវិកាចំនួន	១០ ០០០ ដុល្លារ
១០.លោក	អូង អឿ	ថវិកាចំនួន	១០ ០០០ ដុល្លារ
១១.លោក	ជេត ជួន	ថវិកាចំនួន	១០ ០០០ ដុល្លារ
១២.អ្នកស្រី	ជឹម យឿ	ថវិកាចំនួន	១០ ០០០ ដុល្លារ
១៣.លោក	យុត សៅ	ថវិកាចំនួន	១០ ០០០ ដុល្លារ
១៤.លោក	ម៉ោង ម៉ុម	ថវិកាចំនួន	១០ ០០០ ដុល្លារ

ខ.មេដាយប្រាក់ស្ថាបនាជាតិ

១.លោក	ជេត វៃ	ថវិកាចំនួន	៧ ៧០០ ដុល្លារ
២.លោក	កង អឿ	ថវិកាចំនួន	៧ ៦៣០ ដុល្លារ
៣.លោក	ទិត ស្រេង	ថវិកាចំនួន	៦ ៥៤០ ដុល្លារ
៤.លោក	ឈឹម ឈឹន	ថវិកាចំនួន	៦ ១៧០ ដុល្លារ
៥.លោក	អ៊ុំ សំអុល	ថវិកាចំនួន	៥ ៦៨០ ដុល្លារ
៦.លោក	ខឹម តាយ	ថវិកាចំនួន	៥ ០០០ ដុល្លារ

គ.មេដាយសំរិទ្ធស្ថាបនាជាតិ

១.ព្រះតេជគុណ នាង ឆុន	បច្ច័យចំនួន	៣ ១៨០ ដុល្លារ
២.លោក	លាក់ លឿន	ថវិកាចំនួន ៣ ៧៥០ ដុល្លារ
៣.លោក	សឹង យ៉ុម	ថវិកាចំនួន ៣ ៤១០ ដុល្លារ
៤.លោក	គាំ ម៉េង	ថវិកាចំនួន ៣ ២៥០ ដុល្លារ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ខែ ឆ្នាំ ១៣ កក្កដា ខែ ៧ ឆ្នាំ ២០១៩ ឆ្នាំ ២ សំរិទ្ធសំក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ៧ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួងសក
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៣៩ ២ អនក្រ . តត



អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារភ័ណ្ណ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១. បំពាក់មេដាយមុនីសារភ័ណ្ណ តាមលំដាប់ថ្នាក់ ជូននាយទាហាន និងនាយទាហានរង នៃកងវិស្វកម្មលេខ៩៦៣ ចំនួន ១១រូប ដែលមានស្នាដៃល្អក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅប្រទេស លីបង់កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយមុនីសារភ័ណ្ណ ថ្នាក់ បឋម

- ១-ឧត្តមសេនីយ៍ត្រី កែវ សារុន អត្តលេខ ០០៩៤៩៧ នាយទាហានគាំទ្រថ្នាក់ជាតិ
- ២-ឧត្តមសេនីយ៍ត្រី ដាំ ដារាលីន អត្តលេខ ០០៤២០៧ បុគ្គលិកបើកបររថយន្តដឹកជញ្ជូន ២.៥តោន

ខ-មេដាយមុនីសារភ័ណ្ណ ថ្នាក់ សេនា

- ១-វរសេនីយ៍ឯក ម៉ន ខ័នឫទ្ធិ អត្តលេខ ០៥៣៥២០ មេបញ្ជាការកងវិស្វកម្មលេខ៩៦៣
- ២-វរសេនីយ៍ឯក ហេង វ៉ាមូ អត្តលេខ ១៦៨៤៥៥ នាយទាហានគាំទ្រថ្នាក់ជាតិ
- ៣-វរសេនីយ៍ឯក ប៉ែន សុភី អត្តលេខ ០៤៨៥៦៨ បុគ្គលិកបើកបរអេឡាវ៉ាទ័រលើកកុងទីនឺរ
- ៤-វរសេនីយ៍ឯក អ៊ុំ វ៉េមី អត្តលេខ ២០០៧៨៦ បុគ្គលិកបើកបររថយន្តយេធា(Jeep)

គ-មេដាយមុនីសារភ័ណ្ណ ថ្នាក់ អស្សុធួ

- ១-វរសេនីយ៍ឯក ភិន សុភ័ក្ត្រ អត្តលេខ ០៤៧៧៥៥ នាយប្រតិបត្តិការ

- ២-វរសេនីយ៍ឯក ផល ស៊ីមុត អត្តលេខ ០៦៨៧០៣ ប្រធានក្រុមបោសសម្អាតមីន
- ៣-វរសេនីយ៍ឯក សែម សំបូរ អត្តលេខ ០២៧១៣៨ ប្រធានក្រុមបោសសម្អាតមីន
- ៤-វរសេនីយ៍ឯក ឡាង សុខជា អត្តលេខ ០៧៩៣៧៣ បុគ្គលិកកម្ទេចគ្រឿងផ្ទុះ និងឧបករណ៍
គ្រឿងផ្ទុះកែច្នៃ

៥-វរសេនីយ៍ឯក អេង សុភី អត្តលេខ ១៦៨៤៤៨ មេបញ្ជាការរងកងអនុសេនាតូចគាំទ្រភស្តុភារ
 ហត្ថលេខា...រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ
 និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ច រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១៣ ខែ សីហា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៣៩៣ នស/រកត-គត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១. បំពាក់មេដាយ **មាសការងារ** ចំនួន ១៧៤គ្រឿង ជូនអង្គភាព នាយទាហាន និងនាយទាហានរងនៃកងវិស្វកម្មលេខ ៩៦៣ ដែលមានស្នាដៃល្អក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅប្រទេសលីប៊ង កន្លងមក ដូចមានរាយនាមខាងក្រោម៖


-ម៉ែដាយកងកម្លាំង

-កងវិស្វកម្មលេខ៩៦៣

-ម៉ែដាយបុគ្គល


១-អូសេនីយ៍ទោ	វីត្ត តុលា	អត្តលេខ១៤១៥១០	នាយទាហានកាំទ្រថ្នាក់ជាតិ
២-អូសេនីយ៍ទោ	ឡេត សារឿន	អត្តលេខ១៦៨៤០៦	មេបញ្ជាការរងកងវិស្វកម្មលេខ៩៦៣
៣-អូសេនីយ៍ទោ	ព្រ៉ុំ សុទ្ធី	អត្តលេខ០១៧០៣០	ជាងសំណង់
៤-អូសេនីយ៍ទោ	ម៉ៅញ ហ៊ុថ	អត្តលេខ០៥៨៣៩៩	ជំនួយការស្រាវជ្រាវ
៥-អូសេនីយ៍ទោ	ស៊ុន វិទ្ធី	អត្តលេខ០៤៧២៣០	បុគ្គលិកបោសសម្អាតមីន
៦-អូសេនីយ៍ទោ	វិទ្ធីសក្តិ ញឹកឃី	អត្តលេខ០៥២៧៥៩	ប្រធានការដ្ឋានបោសសម្អាតមីនទី២
៧-អូសេនីយ៍ទោ	ឃឹម សារុំម	អត្តលេខ០៣៩៨៦៦	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមីនទាន់ផ្ទះBAC
៨-អូសេនីយ៍ទោ	ផាត់ ភន	អត្តលេខ០៣១៣០៦	បុគ្គលិកបោសសម្អាតមីន

៩-វរសេនីយ៍ទោ	គន់ ទីពិសិដ្ឋ	អត្តលេខ២១៦៣៥១	ជំនួយការបច្ចេកទេស
១០-វរសេនីយ៍ទោ	ផៃ សត្យានិក	អត្តលេខ០២៤៨៣១	បុគ្គលិកបើកបររថពាសដែក(APC)
១១-វរសេនីយ៍ទោ	អ៊ុត សុជាតា	អត្តលេខ២៣០១១២	ជំនួយការពន្លត់អគ្គិភ័យ
១២-វរសេនីយ៍ទោ	នង ថុងសុភារ៉ា	អត្តលេខ០៣៩២៧៤	បុគ្គលិកពេទ្យ
១៣-វរសេនីយ៍ទោ	ខៀវ គាក់	អត្តលេខ០៣១៦៤៤	បុគ្គលិកពេទ្យ
១៤-វរសេនីយ៍ទោ	មែក ចាន់វិរៈបុត្រ	អត្តលេខ០៤៨៩៩៨	ប្រធានក្រុម
១៥-វរសេនីយ៍ទោ	សរ ប៊ុនធឿន	អត្តលេខ០១៩៧៥៦	នាយកមន្ទីរពេទ្យកម្រិត១
១៦-វរសេនីយ៍ទោ	លីម រដ្ឋា	អត្តលេខ០១៩៥៧២	នាយករងមន្ទីរពេទ្យកម្រិត១
១៧-វរសេនីយ៍ត្រី	លុក សារ៉ាយ	អត្តលេខ២០០៧៨២	មេបញ្ជាការរងកងវិស្វកម្មលេខ៩៦៣
១៨-វរសេនីយ៍ត្រី	សៅ សារ៉ន	អត្តលេខ១៤២៧១៧	ជំនួយការវិទ្យុទាក់ទង
១៩-វរសេនីយ៍ត្រី	សំ សុវណ្ណ	អត្តលេខ១៣៨៧២៧	បុគ្គលិកបើកបររថយន្តបែន(១៣ម៉ែត្រតូប)
២០-វរសេនីយ៍ត្រី	តាង ផល្លា	អត្តលេខ២០០៨២១	មេបញ្ជាការរងកងអនុសេនាតូចពោសសម្អាតមីន
២១-វរសេនីយ៍ត្រី	ហាក់ ស៊ីហួយ	អត្តលេខ០៨០៤៦៣	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ណមិនទាន់ផ្ទុះBAC
២២-វរសេនីយ៍ត្រី	ចាន់ ប្រុសពៅ	អត្តលេខ០៥៨៤៤៩	ប្រធានក្រុមបោសសម្អាតមីន
២៣-វរសេនីយ៍ត្រី	ពេជ្រ រតនៈរស្មី	អត្តលេខ២៣១៧៩២	ជំនួយការគ្រប់គ្រងឃ្នាំង
២៤-វរសេនីយ៍ត្រី	សួន ចំណាន	អត្តលេខ០៧៧៨២៤	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន ៥គោន
២៥-វរសេនីយ៍ត្រី	សុខ សារី	អត្តលេខ០៦៦៦៩៧	បុគ្គលិកបើកបររថយន្តស៊ីទែនទឹក
២៦-វរសេនីយ៍ត្រី	សូ សុវណ្ណារ៉ា	អត្តលេខ០៦៦០៤៤	ប្រធានផ្នែកគ្រឿងចក្រ និងជួសជុល
២៧-វរសេនីយ៍ត្រី	សុខ យឿម	អត្តលេខ០៦៨៧២០	បុគ្គលិកបើកបរនីវ៉ាឡីន
២៨-វរសេនីយ៍ត្រី	ឌី ស៊ីម	អត្តលេខ១៧៨៩៣៥	បុគ្គលិកបើកបររថយន្តសណ្តោង
២៩-វរសេនីយ៍ត្រី	ស៊ីម រឿន	អត្តលេខ០៤៩២២៦	ជំនួយការរោងជាង
៣០-វរសេនីយ៍ត្រី	សួន វុទ្ធី	អត្តលេខ០៥៨៦៤១	មេបញ្ជាការកងអនុសេនាតូចរថពាសដែក ការពារ និងពន្លត់អគ្គិភ័យ
៣១-វរសេនីយ៍ត្រី	មែក ចាន់វិសាល	អត្តលេខ១៩៨៣៥០	មេបញ្ជាការរងកងអនុសេនាតូចរថពាសដែក ការពារ និងពន្លត់អគ្គិភ័យ
៣២-វរសេនីយ៍ត្រី	កែវ សារឿន	អត្តលេខ១៥៦៦៦៤	ប្រធានក្រុម
៣៣-វរសេនីយ៍ត្រី	លៀង សារ៉ាត់	អត្តលេខ១០៩៧៣៨	ជំនួយការពន្លត់អគ្គិភ័យ
៣៤-វរសេនីយ៍ត្រី	ច័ន្ទ សម្បត្តិ	អត្តលេខ១៦១៨១១	បុគ្គលិកពេទ្យ
៣៥-វរសេនីយ៍ត្រី	ធ្នូ សំនាង	អត្តលេខ១១៥៣៧៣	បុគ្គលិកពេទ្យ
៣៦-វរសេនីយ៍ត្រី	ហេង សូលីវណ្ណ	អត្តលេខ១៧៨៧២៩	បុគ្គលិកពេទ្យ
៣៧-វរសេនីយ៍ត្រី	សុខ ចាន់ថន	អត្តលេខ១៣៨៦៩៤	បុគ្គលិកពេទ្យ




៣៨-អនុសេនីយ៍ឯក	សោម វ៉ាដា	អត្តលេខ២១៦២២៧	នាយទាហានសម្របសម្រួល
៣៩-អនុសេនីយ៍ឯក	ប៊ិន ស្រីរដ្ឋ	អត្តលេខ២០១០២៧	ជំនួយការរដ្ឋបាល
៤០-អនុសេនីយ៍ឯក	គង់ ធី	អត្តលេខ១៧៨៩៩៨	អនុប្រធានផ្នែកស្ថាបនាសំណង់
៤១-អនុសេនីយ៍ឯក	គង់ វុធិវិហារ	អត្តលេខ១៦១៧៣៩	ជាងផ្សារដែក
៤២-អនុសេនីយ៍ឯក	ម៉ាង សៅ	អត្តលេខ១៦៣២៧២	ជាងឈើ
៤៣-អនុសេនីយ៍ឯក	សួស សារិន	អត្តលេខ២២១៣៨២	ជំនួយការស្រាវជ្រាវ
៤៤-អនុសេនីយ៍ឯក	អឿន សុខនាគ	អត្តលេខ០៦៧៥៤១	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ណមិនទាន់ផ្ទុះBAC
៤៥-អនុសេនីយ៍ឯក	ថា វិរៈ	អត្តលេខ០៧៣៥៩៥	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ណមិនទាន់ផ្ទុះBAC
៤៦-អនុសេនីយ៍ឯក	វិត គឹមសាន	អត្តលេខ២៣០០៧៣	បុគ្គលិកបោសសម្អាតមីន
៤៧-អនុសេនីយ៍ឯក	ឡុង រតនា	អត្តលេខ១០២៣០៣	បុគ្គលិកបោសសម្អាតមីន
៤៨-អនុសេនីយ៍ឯក	ឆោម ចិន្តា	អត្តលេខ០៦៩២៦៦	ប្រធានការដ្ឋានបោសសម្អាតមីនទី២
៤៩-អនុសេនីយ៍ឯក	ណូ ឧត្តម	អត្តលេខ០៦៧៥៥៣	អនុប្រធានក្រុមបោសសម្អាតមីន
៥០-អនុសេនីយ៍ឯក	ឃួន ស្រួយ	អត្តលេខ០៦៧១៩១	បុគ្គលិកបោសសម្អាតមីន
៥១-អនុសេនីយ៍ឯក	ចម ម៉ៅ	អត្តលេខ១៥៦៧១៧	អនុប្រធានក្រុមកម្ទេចគ្រឿងផ្ទុះEOD និងបន្ទាប ឧបករណ៍គ្រឿងផ្ទុះកែច្នៃIED
៥២-អនុសេនីយ៍ឯក	លី សក្កណា	អត្តលេខ២០០៨៣១	នាយទាហានទទួលបន្ទុកម្ហូបអាហារ
៥៣-អនុសេនីយ៍ឯក	នាង អឿន	អត្តលេខ១៩៧៧៩២	ចុងភៅ
៥៤-អនុសេនីយ៍ឯក	លី ឌីម៉ា	អត្តលេខ១៦៣២១២	បុគ្គលិកបើកបររថយន្តយោធា(Jeep)
៥៥-អនុសេនីយ៍ឯក	ប៊ុច អេងលី	អត្តលេខ២៣៦៣៨៦	បុគ្គលិកបើកបររថយន្តយោធា(Jeep)
៥៦-អនុសេនីយ៍ឯក	អ៊ុំ សោភ័ណ្ណ	អត្តលេខ០៧៩០៨២	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន ៥តោន
៥៧-អនុសេនីយ៍ឯក	ហេង ធីន	អត្តលេខ២០០៨៧២	បុគ្គលិកបើកបរសាហូរ
៥៨-អនុសេនីយ៍ឯក	រៀង ម៉េង	អត្តលេខ០៦៧២៨២	បុគ្គលិកបាញ់កាំភ្លើងយន្ត
៥៩-អនុសេនីយ៍ឯក	អ៊ឹម បូណា	អត្តលេខ២០០៧៨៣	បុគ្គលិកបើកបររថពាសដែក(APC)
៦០-អនុសេនីយ៍ទោ	ជីវ ច័ន្ទប្រឌី	អត្តលេខ១៩៣៦៣៤	មេបញ្ជាការរងកងអនុសេនាតូចស្ថាបនាសំណង់ ផ្នែក និងបញ្ជូន
៦១-អនុសេនីយ៍ទោ	ឆាត រដ្ឋា	អត្តលេខ០៥៩៤៥១	ជាងផ្សារដែក
៦២-អនុសេនីយ៍ទោ	ជួប មករា	អត្តលេខ២៣៦៣៩៨	ជាងតបណ្តាញអគ្គិសនី
៦៣-អនុសេនីយ៍ទោ	កែវ ថុល	អត្តលេខ១៦៣៨៨៧	ជាងលាប
៦៤-អនុសេនីយ៍ទោ	ភាត ភស់	អត្តលេខ១៤១៥៧៤	បុគ្គលិកបើកបរអ៊ុចស្តារ៉ាទ័រ(១ម៉ែត្រគូប)
៦៥-អនុសេនីយ៍ទោ	ញន វិបូ	អត្តលេខ១៦៣៣១៦	បុគ្គលិកបើកបររថយន្តបែន(១៣ម៉ែត្រគូប)
៦៦-អនុសេនីយ៍ទោ	ញ៉ែន សុភារ៉ា	អត្តលេខ២០០៨១៧	មេបញ្ជាការរង កងអនុសេនាតូចបោសសម្អាតមីន

៦៧-អនុសេនីយ៍ទោ	វិត សារ៉ាក់	អត្តលេខ០៦៧២៣៩	អនុប្រធានក្រុមបោសសម្អាតមីន
៦៨-អនុសេនីយ៍ទោ	អ៊ឹម សុធារ៉ា	អត្តលេខ២៣៦៣៨៧	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ណមិនទាន់ផ្ទុះBAC
៦៩-អនុសេនីយ៍ទោ	ម៉េង លាងឡា	អត្តលេខ១៦៣៧០៧	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ណមិនទាន់ផ្ទុះBAC
៧០-អនុសេនីយ៍ទោ	យ៉ាន មឿន	អត្តលេខ២២៨៤៤០	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ណមិនទាន់ផ្ទុះBAC
៧១-អនុសេនីយ៍ទោ	គង់ សារ៉ានី	អត្តលេខ២២៦២៤៨	បុគ្គលិកបោសសម្អាតមីន
៧២-អនុសេនីយ៍ទោ	នឹម វណ្ណា	អត្តលេខ០៧៩៥៧៥	ប្រធានផ្នែកគ្រឿងចក្របោសសម្អាតមីន
៧៣-អនុសេនីយ៍ទោ	និល លាង	អត្តលេខ២០០៨៦៥	អនុប្រធានផ្នែកគ្រឿងចក្របោសសម្អាតមីន
៧៤-អនុសេនីយ៍ទោ	ប៉ោះ ពណ្ណរាយ	អត្តលេខ២៣៩១៤៧	បុគ្គលិកបោសសម្អាតមីន
៧៥-អនុសេនីយ៍ទោ	កោះ សុខជា	អត្តលេខ០៦១៧៣០	ប្រធានក្រុមកម្ទេចគ្រឿងផ្ទុះ EOD និងបន្ស្រាប ឧបករណ៍គ្រឿងផ្ទុះកែច្នៃ IED
៧៦-អនុសេនីយ៍ទោ	សែម សុងហេង	អត្តលេខ១៩១៧៤៥	ចុងភៅ
៧៧-អនុសេនីយ៍ទោ	តុប កាំង	អត្តលេខ០៦៤៧៩២	បុគ្គលិកចម្រោះទឹកស្អាត
៧៨-អនុសេនីយ៍ទោ	ស៊ី សូស្យា	អត្តលេខ១៦៣២៦១	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន ៥តោន
៧៩-អនុសេនីយ៍ទោ	សយ សុភ័ក្រ	អត្តលេខ០៧០៦៥៤	បុគ្គលិកបើកបររថយន្តទូទ្រាំ
៨០-អនុសេនីយ៍ទោ	រស់ ឆេងលាង	អត្តលេខ០៧០៨១០	ជំនួយការរោងជាង
៨១-អនុសេនីយ៍ទោ	ឡុង សំអូន	អត្តលេខ០៦៩២៩០	បុគ្គលិកបាញ់កាំភ្លើងយន្ត
៨២-អនុសេនីយ៍ទោ	មាន ស្រីទូច	អត្តលេខ២៣៩២៩០	បុគ្គលិកបើកបររថពាសដែក(APC)
៨៣-អនុសេនីយ៍ទោ	សាត ផានិត	អត្តលេខ២៣៦៤២៩	បុគ្គលិកបើកបររថយន្តពន្លត់អគ្គិភ័យ
៨៤-អនុសេនីយ៍ទោ	គឹម មេត្តា	អត្តលេខ០៦៩៦១១	បុគ្គលិកពេទ្យ
៨៥-អនុសេនីយ៍ត្រី	ឈុំ វណ្ណា	អត្តលេខ១៩៣៦៣៦	ជំនួយការស្រាវជ្រាវ
៨៦-អនុសេនីយ៍ត្រី	ជិន ចាន់សុធា	អត្តលេខ១៩៣៦៣៥	ប្រធានផ្នែកស្ថាបនាសំណង់
៨៧-អនុសេនីយ៍ត្រី	ប៉ែន សំណាង	អត្តលេខ២៤៤០៦២	ជាងតបណ្តាញទឹក
៨៨-អនុសេនីយ៍ត្រី	ឌី សូលីណា	អត្តលេខ២៤៤០៣៨	ជាងកំបោរ
៨៩-អនុសេនីយ៍ត្រី	ឡុង ពិសិដ្ឋ	អត្តលេខ២១៦៣៥៣	ជាងកំបោរ
៩០-អនុសេនីយ៍ត្រី	ហេង ប៊ុនច័ន្ទ	អត្តលេខ២៣៩៤០៣	ជាងសំណង់
៩១-អនុសេនីយ៍ត្រី	កាំង មករា	អត្តលេខ២០១០១១	បុគ្គលិកបើកបររថយន្តដូហ្វឺរ(D6/D7)
៩២-អនុសេនីយ៍ត្រី	ឆោម រដ្ឋា	អត្តលេខ២០០៨៨៣	ប្រធានការដ្ឋានបោសសម្អាតមីនទី១
៩៣-អនុសេនីយ៍ត្រី	ប្រាក់ សោភ័ណ្ណ	អត្តលេខ២០០៩៩១	អនុប្រធានការដ្ឋានបោសសម្អាតមីនទី១
៩៤-អនុសេនីយ៍ត្រី	ហៃ ប៉ូ	អត្តលេខ២២១៤១៩	បុគ្គលិកបោសសម្អាតមីន
៩៥-អនុសេនីយ៍ត្រី	សាន្ត ចាន់រដ្ឋា	អត្តលេខ២៤៤០៥៥	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ណមិនទាន់ផ្ទុះBAC
៩៦-អនុសេនីយ៍ត្រី	ជិន បូរី	អត្តលេខ២៣៦៣៩៧	បុគ្គលិកបោសសម្អាតមីន



៩៧-អនុសេនីយ៍ត្រី	ប្រាក់ សុភ័ណ្ណ	អត្តលេខ២០០៩០៦	បុគ្គលិកបញ្ជាគ្រឿងចក្របោសសម្អាតម៉ឺន
៩៨-អនុសេនីយ៍ត្រី	ចាន់ សាម៉ែ	អត្តលេខ១០៧៤៣០	បុគ្គលិកបញ្ជាគ្រឿងចក្របោសសម្អាតម៉ឺន
៩៩-អនុសេនីយ៍ត្រី	យឿន សុភាន់	អត្តលេខ២០០៨២៥	ជាងជុសជួល
១០០-អនុសេនីយ៍ត្រី	មុំញា ដារ៉ា	អត្តលេខ៣២១៨៤៥	បុគ្គលិកបោសសម្អាតម៉ឺន
១០១-អនុសេនីយ៍ត្រី	កែន បុប្ផា	អត្តលេខ២៤៤០៥៤	មេបញ្ជាការកងអនុសេនាតូចគាំទ្រភស្តុភារ
១០២-អនុសេនីយ៍ត្រី	ផុន អូន	អត្តលេខ២២១២២៨	បុគ្គលិកម៉ាស៊ីនភ្លើង
១០៣-អនុសេនីយ៍ត្រី	កែវ តារា	អត្តលេខ២១៧៨៤៣	ប្រធានផ្នែកដឹកជញ្ជូន
១០៤-អនុសេនីយ៍ត្រី	ឡាង ស៊ីណា	អត្តលេខ២៣៦៤១៦	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន ឌីតោន
១០៥-អនុសេនីយ៍ត្រី	ភ័ណ្ណ សុភ័ក្រ	អត្តលេខ១៦៣៣០៧	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន ឌីតោន
១០៦-អនុសេនីយ៍ត្រី	ភួង រ៉ាម៉ន	អត្តលេខ២២២០១២	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន ឌីតោន
១០៧-អនុសេនីយ៍ត្រី	សា ធាវត្ត	អត្តលេខ១៩២៧៧២	បុគ្គលិកបើកបររថយន្តស៊ីទែនទឹក
១០៨-អនុសេនីយ៍ត្រី	សោម សារ៉ុម	អត្តលេខ២៣៦៤៣៥	បុគ្គលិកបើកបរអឡាវ៉ាទ័រឌីតោន
១០៩-អនុសេនីយ៍ត្រី	សយ វិជ្ជា	អត្តលេខ២២១៤០៥	ជំនួយការរោងជាង
១១០-អនុសេនីយ៍ត្រី	មុត វណ្ណៈ	អត្តលេខ២៣៩៤០០	ប្រធានក្រុមរថពាសដែក(APC)
១១១-អនុសេនីយ៍ត្រី	សៀក គឹមឈង	អត្តលេខ២៤៤០៤៩	បុគ្គលិកបើកបររថយន្តសង្រ្គោះ
១១២-នាយចំណាង	ទិត្យ ធីរ៉ា	អត្តលេខ១៩២៧៤២	ជាងសំណង់
១១៣-នាយចំណាង	ជួប ភិរុន	អត្តលេខ២២១១៩៨	បុគ្គលិកបោសសម្អាតម៉ឺន
១១៤-នាយចំណាង	ធាន បញ្ញា	អត្តលេខ១៧០២៨៨	បុគ្គលិកបោសសម្អាតម៉ឺន
១១៥-នាយចំណាង	គង គឹមហាក់	អត្តលេខ២៣៦៤០០	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ណមិនទាន់ផ្ទុះBAC
១១៦-នាយចំណាង	លី វីនណា	អត្តលេខ០៧៤៥៣២	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ណមិនទាន់ផ្ទុះBAC
១១៧-នាយចំណាង	គង់ ពេជ្រ	អត្តលេខ១០៤០១៥	បុគ្គលិកបោសសម្អាតម៉ឺន
១១៨-នាយចំណាង	អ៊ឹម សុភា	អត្តលេខ២០០៩៤៥	អនុប្រធានក្រុមបោសសម្អាតម៉ឺន
១១៩-នាយចំណាង	នូ និន	អត្តលេខ២២១៧១១	ជាងជួសជុល
១២០-នាយចំណាង	ពុធ ឡោ	អត្តលេខ១០៣៧១៤	បុគ្គលិកបោសសម្អាតម៉ឺន
១២១-នាយចំណាង	យូ សារ៉េត	អត្តលេខ២០០៨៥៦	បុគ្គលិកបោសសម្អាតម៉ឺន
១២២-នាយចំណាង	ជា ចន្ទា	អត្តលេខ១៤១៧២៨	បុគ្គលិកបើកបរនិងប្រតិបត្តិការ
១២៣-នាយចំណាង	ខ្លុង គន្ធា	អត្តលេខ២០១០៣១	ចុងភៅ
១២៤-នាយចំណាង	ឈិន ស៊ីថា	អត្តលេខ២០៦៨៦២	បុគ្គលិកបើកបររថយន្តយោធា(Jeep)
១២៥-នាយចំណាង	កែវ ងារ៉ូ	អត្តលេខ១៩២៨០៥	បុគ្គលិកបើកបររថយន្តយោធា(Jeep)
១២៦-នាយចំណាង	គង់ រ៉ាយ	អត្តលេខ២០១៦៨៦	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន ឌីតោន
១២៧-នាយចំណាង	អេត ឌីណា	អត្តលេខ២៣៦៤៣៤	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន ឌីតោន



១២៨-នាយចំណង់	ជុំ សារឿន	អត្តលេខ០៧៣៨២១	បុគ្គលិកបើកបររថយន្តស្អាត៥គោន
១២៩-នាយចំណង់	ហ៊ុំ មនោរម្យ	អត្តលេខ២៣៩៤២៧	បុគ្គលិកបាញ់កាំភ្លើងយន្ត
១៣០-នាយចំណង់	អ៊ុំច ចិត្តា	អត្តលេខ១៩២៧៨៦	បុគ្គលិកពេទ្យ
១៣១-នាយចំណង់	វិត កាន់ណារ៉ា	អត្តលេខ១៩២៧៤៦	បុគ្គលិកបើកបររថយន្តសង្រ្គោះ
១៣២-ព្រឹទ្ធបាលឯក	ហុង ហិល	អត្តលេខ១០៨៤៣៩	ជាងតបណ្តាញទឹក
១៣៣-ព្រឹទ្ធបាលឯក	ឿន សុឿន	អត្តលេខ១០៤១០៥	ជាងសំណង់
១៣៤-ព្រឹទ្ធបាលឯក	ឃ្លោក សេរីវិត	អត្តលេខ២០០៩៧៥	ជាងសំណង់
១៣៥-ព្រឹទ្ធបាលឯក	អូង ឡុ	អត្តលេខ០៧៩៤៣៨	បុគ្គលិកបោសសម្អាតម៉ឺន
១៣៦-ព្រឹទ្ធបាលឯក	ក្រូច ចិត្តា	អត្តលេខ២៣០៨០១	បុគ្គលិកបោសសម្អាតម៉ឺន
១៣៧-ព្រឹទ្ធបាលឯក	លីម សេងនីតូ	អត្តលេខ១៩១៩៦៩	បុគ្គលិកបោសសម្អាតម៉ឺន
១៣៨-ព្រឹទ្ធបាលឯក	យ៉ា រ៉ាន់	អត្តលេខ០៧០៦៤២	បុគ្គលិកបោសសម្អាតម៉ឺន
១៣៩-ព្រឹទ្ធបាលឯក	ទៀង គឹមស្រីរាង	អត្តលេខ២០០៩៣៨	បុគ្គលិកបើកបរប៊ុលដូហ្វ៊ែរ(D6/D7)
១៤០-ព្រឹទ្ធបាលឯក	ឡុង លីដា	អត្តលេខ២០០៨៩២	បុគ្គលិកបាញ់កាំភ្លើងយន្ត
១៤១-ព្រឹទ្ធបាលទោ	កាក់ សុខលី	អត្តលេខ២៤៤០២៨	មេបញ្ជាការកងអនុសេនាតូចស្ថាបនាសំណង់ ផ្នែក និងបញ្ជូរ
១៤២-ព្រឹទ្ធបាលទោ	ជួង សុភ័ក្រ្ត	អត្តលេខ២០១០០៣	ជាងសំណង់
១៤៣-ព្រឹទ្ធបាលទោ	ទាវ រត្នារាជ្ជនិកុត	អត្តលេខ២៤១១៥៦	បុគ្គលិកបោសសម្អាតម៉ឺន
១៤៤-ព្រឹទ្ធបាលទោ	លីម វិធីយ	អត្តលេខ១៨៩៥៥២	បុគ្គលិកបោសសម្អាតម៉ឺន
១៤៥-ព្រឹទ្ធបាលទោ	ឈុន សុគន្ធវិទ្យា	អត្តលេខ១០៤០៦២	បុគ្គលិកបើកបររថយន្តយេដា(Jeep)
១៤៦-ព្រឹទ្ធបាលទោ	បាំង ប៊ុនណារិទ្ធ	អត្តលេខ២០០៩៣១	បុគ្គលិកបើកបរអេឡាវ៉ាទ័រ៥គោន
១៤៧-ព្រឹទ្ធបាលទោ	ចាន់ ឡុត	អត្តលេខ២០០៨៦១	បុគ្គលិកបើកបររថយន្តសណ្តាង
១៤៨-ព្រឹទ្ធបាលទោ	ជាប សុវិទ្ធី	អត្តលេខ២០០៨៧០	បុគ្គលិកបើកបររថយន្តជួសជុលចល័ត៥គោន
១៤៩-ព្រឹទ្ធបាលទោ	ផាវ ចាន់ដារ៉ា	អត្តលេខ២០០៨៥៧	ប្រធានក្រុម
១៥០-ពលបាលឯក	មិក ឈឿក	អត្តលេខ១៩២៧៩២	ជាងតបណ្តាញអគ្គិសនី
១៥១-ពលបាលឯក	ម៉ែ សិទ្ធិការុ	អត្តលេខ២២៦៣៥០	ជាងឈើ
១៥២-ពលបាលឯក	ឡុង សារុផ	អត្តលេខ២២១២១០	ជាងលាប
១៥៣-ពលបាលឯក	ជឿន ចាន់ទ្រី	អត្តលេខ០៨០១២៨	ជាងសំណង់
១៥៤-ពលបាលឯក	ឆែម រ៉ាត	អត្តលេខ២២១៤៩៨	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះBAC
១៥៥-ពលបាលឯក	ប៊ិន អាទិត្យវង្សា	អត្តលេខ២០០៩២២	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន ២.៥គោន
១៥៦-ពលបាលឯក	ជា ផា	អត្តលេខ២២១២៣២	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន ៥គោន
១៥៧-ពលបាលឯក	ហោង រូចល័ក្ខ	អត្តលេខ២០០៨៦៣	ជំនួយការពន្លត់អគ្គិភ័យ



១៥៨-ពលបាលឯក	ក្រូច សោភ័ណ្ណ	អត្តលេខ១៩២៧៨៥	បុគ្គលិកបើកបររថយន្តសង្គ្រោះ
១៥៩-ពលបាលទោ	ង៉យ វិសាល	អត្តលេខ១០១១៨៥	ជំនួយការវិទ្យុទាក់ទង
១៦០-ពលបាលទោ	ស្វាយ សុភា	អត្តលេខ១៩២៧៤២	ជាងសំណង់
១៦១-ពលបាលទោ	សុខ សិន	អត្តលេខ២២១៥៥៨	បុគ្គលិកបោសសម្អាតម៉ឺន
១៦២-ពលបាលទោ	ស៊ឹម ពិសិដ្ឋ	អត្តលេខ២៣៩៤៨៣	បុគ្គលិកបោសសម្អាតម៉ឺន
១៦៣-ពលបាលទោ	ធីន ស៊ីផុន	អត្តលេខ០៨៨៨៤៣	បុគ្គលិកបោសសម្អាតម៉ឺន
១៦៤-ពលបាលទោ	យិន កញ្ញា	អត្តលេខ១៩២៧៨០	បុគ្គលិកបោកអ៊ុត និងអនាម័យ
១៦៥-ពលបាលទោ	នុត សីហា	អត្តលេខ២៣៩៧៨២	បុគ្គលិកបើកបររថយន្តយេដា(Jeep)
១៦៦-ពលបាលទោ	អ៊ុក មុនីនិត	អត្តលេខ២៤៤០៤៤	បុគ្គលិកបើកបររថយន្តយេដា(Jeep)
១៦៧-ពលបាលទោ	មុត ភារ៉ា	អត្តលេខ២៣៩៤០០	បុគ្គលិកបើកបររថពាសដែក(APC)
១៦៨-ពលបាលត្រី	ហួន បូរី	អត្តលេខ១៩២៧៥៧	ជាងសំណង់
១៦៩-ពលបាលត្រី	គង់ ផារិន	អត្តលេខ១៩២៧៦៤	បុគ្គលិកបោសសម្អាតគ្រាប់យុទ្ធភ័ណ្ណមិនទាន់ផ្ទុះ BAC
១៧០-ពលបាលត្រី	ជួ សុខសេរី	អត្តលេខ១០៤១៨៥	បុគ្គលិកបោសសម្អាតម៉ឺន
១៧១-ពលបាលត្រី	ផុន សុភា	អត្តលេខ១៩២៨០០	បុគ្គលិកកម្ទេចគ្រឿងផ្ទុះ និងឧបករណ៍គ្រឿងផ្ទុះកែច្នៃ
១៧២-ពលបាលត្រី	ស៊ឹម មករា	អត្តលេខ១៩៣៦៤១	បុគ្គលិកបើកបររថយន្តយេដា(Jeep)
១៧៣-ពលបាលត្រី	ធួក លី	អត្តលេខ១០២២៧២	បុគ្គលិកបើកបររថយន្តដឹកជញ្ជូន ៥គោន

ហត្ថលេខា...រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ១៩ ខែ ១២ ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ០២ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៧.៥៤.៧៧.៧៧.៧៧.៧៧

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខណៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំងមន្ត្រីរាជការចំនួន ០២រូប ជាអភិបាល នៃគណៈអភិបាលខណ្ឌ ក្នុងរាជធានីភ្នំពេញ ដូចមានរាយនាមខាងក្រោម៖

- ១-លោក **ឃឹម សំរោន** ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ ៤ ជាអភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង។
- ២-លោក **ឃឹម ស៊ីនសុដា** ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ ៥ ជាអភិបាល នៃគណៈអភិបាលខណ្ឌកំបូល។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ឧសភា ១៣ ១៩៩៨ ខែ ៥ ឆ្នាំ ច.ស.វ. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ១២ ឆ្នាំ ២០១៩

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៣៩៩ អនក្រ.បក-តត



អនុក្រឹត្យ

ស្តីពី

ការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : ផ្ទេរភារកិច្ចលោក **ប្រាំ សំខាន់** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ឱ្យមកបម្រើការងារនៅសាលារាជធានីភ្នំពេញ។

មាត្រា ២ : តែងតាំងលោក **ថេង សុផុល** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាលខណ្ឌចំការមន រាជធានីភ្នំពេញ។

មាត្រា ៣ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៤ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ និងមាត្រា ២ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ១៥ ខែ ០២ ឆ្នាំ ២០១៩
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ០២ ឆ្នាំ ២០១៩

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសអូចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៤
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៣៧.៥០០.អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំងមន្ត្រីរាជការចំនួន ០៦រូប ជាអភិបាល នៃគណៈអភិបាលខណ្ឌនានា ក្នុងរាជធានីភ្នំពេញ សម្រាប់ អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដែល ដូចមានរាយនាមខាងក្រោម៖

- ១-លោក **ឯក ឃុនឡឿន** ឋានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាល ខណ្ឌទួលគោក
- ២-លោក **លឹម សុភា** ឋានន្តរស័ក្តិឧត្តមរមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាល ខណ្ឌលមករា។

- ៣-លោក **ហែម ជារិទ្ធិ** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាល នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ
- ៤-លោក **ពេជ្រ កែវមុនី** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាល នៃគណៈអភិបាល ខណ្ឌមានជ័យ
- ៥-លោក **ឃ្លាំង ហួត** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាល ខណ្ឌជ្រោយចង្វារ
- ៦-លោក **សុខ សម្បត្តិ** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាល នៃគណៈអភិបាល ខណ្ឌព្រែកព្នៅ។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

ថ្ងៃ ពុធ ១៣ ខែ សីហា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០១៩

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសធម្មចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសធម្មចនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ...



អនុក្រឹត្យ

ស្តីពីការនិយ័តកម្មតម្លើងឋានន្តរស័ក្តិ និងថ្នាក់ជូនមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៧៥ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីក្រុមការក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** និយ័តកម្មតម្លើងឋានន្តរស័ក្តិ និងថ្នាក់ជូនលោកស្រី **ហេង សុវត្ថា** ពីឋានន្តរស័ក្តិក្រុមការដើមឱ្យ ថ្នាក់លេខ២ មកជាឋានន្តរស័ក្តិនាយក្រុមការ ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ត្រីក្រុមការ ក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្របក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៩ ស្តីពីស៊ីស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៩

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសធម្មេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ... ៣៩៩ ៧៧ ... អនក្រ.បក



**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៤/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំងលោក **គាត ហ៊ុន** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៩



- អន្តេងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ...០១៧៧៧...ស.ក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ០២ អនក្រ.បក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការបង្កើតក្រុងកោះរុង នៃខេត្តព្រះសីហនុ
- បានឃើញអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលក្រុងស្រុក ខណ្ឌ បង្កើតថ្មី នៃរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ និងខេត្តស្ទឹងត្រែង
- បានឃើញអនុក្រឹត្យលេខ១០៩អនក្រ.បកចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** តែងតាំងលោក **នួន ម៉ឺនឡុង** ឋានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ៤ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងកោះរុង ខេត្តព្រះសីហនុ។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ១៥ ខែ ១១ ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ១១ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ : ៦៤ ស.ស.វ

សេចក្តីសម្រេច
ស្តីពី

សេចក្តីណែនាំស្តីពីការអនុវត្តយន្តការពិគ្រោះយោបល់ និងឧបករណ៍
នៃយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១៩-២០២៣

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៣/នស/៩៤ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- យោងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ០៣ ស.ស.វ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ស្តីពីយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១៩-២០២៣
- តាមតម្រូវការចាំបាច់ក្នុងការពង្រឹងភាពជាដៃគូ និងលើកកម្ពស់ស័ក្តិសិទ្ធិភាពក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នាអង្គអភិវឌ្ឍន៍

សម្រេច

ប្រការ ១. -

ត្រូវបានដាក់ឱ្យអនុវត្តនូវសេចក្តីណែនាំស្តីពីការអនុវត្តយន្តការពិគ្រោះយោបល់ និងឧបករណ៍ ដូចមានឯកសារ ភ្ជាប់នឹងសេចក្តីសម្រេចនេះ ដើម្បីអនុវត្តយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១៩- ២០២៣ ក្នុងគោលដៅពង្រឹងភាពជាដៃគូជាមួយអង្គការអភិវឌ្ឍន៍ទាំងអស់ និងលើកកម្ពស់តម្លាភាព, គណនេយ្យភាព និងស័ក្តិសិទ្ធិភាពក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។

ប្រការ ២. -

ប្រគល់ភារកិច្ចជូនឯកឧត្តម **លេង្វង់ យ៉ាណារ៉ាវ** រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការគណៈកម្មាធិការ នីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីសម្របសម្រួល និងតាមដានវឌ្ឍនភាពនៃការ អនុវត្តឧបករណ៍ និងយន្តការពិគ្រោះយោបល់ទាំងនេះ ហើយបញ្ជូលទៅក្នុងរបាយការណ៍ប្រចាំឆ្នាំ និងពាក់កណ្តាល អាណត្តិស្តីពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១៩-២០២៣ ដើម្បីគោរពស្នើជូន **សម្តេចតេជោនាយករដ្ឋមន្ត្រី** ពិនិត្យ និងផ្តល់អនុសាសន៍។

ប្រការ ៣. -

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដទៃទៀត ព្រមទាំង សាមីខ្លួនត្រូវអនុវត្តតាមសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ៣ «ដើម្បីអនុវត្ត»
- រាជកិច្ច
- ឯកសារ -កាលប្បវត្តិ

ថ្ងៃ សុក្រ ៧ តុលា ខែ ទិសា ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៦៧ ស.ណ



សេចក្តីសម្រេច
ស្តីពី

ការបង្កើតគណៈកម្មាធិការក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៧/០៣២ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការអប់រំ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣០៣/១២៩ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ស្តីពីការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា
- បានឃើញអនុក្រឹត្យលេខ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- បានឃើញអនុក្រឹត្យលេខ១៥៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ស្តីពីក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

ប្រការ១ .-

ត្រូវបានបង្កើត **គណៈកម្មាធិការក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា** ហៅកាត់ថា **"គ.គ.ក"** ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងការអនុវត្តក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា។

ប្រការ២ .-

គណៈកម្មាធិការក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា មានសមាសភាពដូចខាងក្រោម៖

- ១. ឯកឧត្តមបណ្ឌិតសភាចារ្យ **ហង់ ជួន ណារ៉ុន** រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ប្រធាន
- ២. ឯកឧត្តម **យ៉ក់ ជុំយ** រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អនុប្រធាន
- ៣. ឯកឧត្តម **អ៊ុន វ៉ិះជានិ** រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន
- ៤. ឯកឧត្តម **សោម សុគន្ធី** រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាជិក
- ៥. ឯកឧត្តមបណ្ឌិតសភាចារ្យ **ហ៊ុន សារ៉ុន** រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក
- ៦. ឯកឧត្តមបណ្ឌិត **សេង សុមុនី** រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា សមាជិក
- ៧. ឯកឧត្តម **ស៊ុយ ឌីម៉ង់** រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល សមាជិក
- ៨. លោកជំទាវ **គឹម វីចារ៉ា** រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន សមាជិក
- ៩. ឯកឧត្តម **ឡៅ ហ៊ុន** អនុរដ្ឋលេខាធិការក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ សមាជិក
- ១០. ឯកឧត្តម **ខួន មករា** អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សមាជិក
- ១១. ឯកឧត្តម **ឡៅ សុគន្ធី** អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សមាជិក
- ១២. ឯកឧត្តម **យ៉ក់ ស៊ុនណារ៉ា** អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិក
- ១៣. ឯកឧត្តម **រ៉ុន សុវណ្ណានៈ** អគ្គនាយកនៃធនាគារជាតិនៃកម្ពុជា សមាជិក
- ១៤. លោកជំទាវ **យ៉ុ ណេស៊ីត** អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិក
- ១៥. ឯកឧត្តម **សេង ថានី** អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ សមាជិក
- ១៦. ឯកឧត្តម **អ៊ុន មេឃុន** នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងជាតំណាងវិស័យបច្ចេកវិទ្យា សមាជិក
- ១៧. ឯកឧត្តម **ជេត ជានី** សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ និងជាតំណាងវិស័យវិទ្យាសាស្ត្រ និង វិទ្យាសាស្ត្រសង្គម សមាជិក
- ១៨. ឯកឧត្តម **ហោ ម៉េង** សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិ គ្រប់គ្រង និងជាតំណាងវិស័យច្បាប់និង សេដ្ឋកិច្ច សមាជិក

១៩. ឯកឧត្តម	ប៉ោ ធីនថាន	សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទ កសិកម្ម និងជាតំណាងវិស័យកសិកម្ម	សមាជិក
២០. ឯកឧត្តម	សាផុន វឌ្ឍនៈ	សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល និងជាតំណាង វិស័យសុខាភិបាល	សមាជិក
២១. ឯកឧត្តម	ហេង វ៉ាន់ដា	តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា	សមាជិក
២២. ឯកឧត្តម	វ៉ែន ចន្ទធន	តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា	សមាជិក
២៣. លោក	ងា សុភាព	តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា	សមាជិក
២៤. លោកស្រី	ឆី វ៉ាន់គន្ធី	តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា	សមាជិក
២៥. លោក	ខៀម សីហា	តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា	សមាជិក
២៦. លោក	ឈុន ណុច	តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា	សមាជិក
២៧. លោក	បាន ថេន្នី	តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា	សមាជិក

ប្រការ៣ .-

គណៈកម្មាធិការក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា មានភារកិច្ចដូចខាងក្រោម៖

- ពិនិត្យនិងកែសម្រួលឡើងវិញនូវក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា
- រៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងក្របខណ្ឌគុណវុឌ្ឍិជាតិ
- រៀបចំយន្តការច្បាស់លាស់សម្រាប់អនុវត្តក្របខណ្ឌគុណវុឌ្ឍិជាតិ
- ធ្វើរបាយការណ៍សកម្មភាពការងារប្រចាំឆមាស និងប្រចាំឆ្នាំជូនប្រមុខរាជរដ្ឋាភិបាល
- ទទួលបន្ទុកអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល។

ប្រការ៤ .-

គ.គ.ក មានលេខាធិការដ្ឋានមួយជាសេនាធិការសម្រាប់គាំទ្រកិច្ចដំណើរការការងាររបស់ខ្លួន។

លេខាធិការដ្ឋាននៃ **គ.គ.ក** ត្រូវដឹកនាំដោយរដ្ឋលេខាធិការឬអនុរដ្ឋលេខាធិការ ០១ (មួយ) រូបនៃក្រសួងអប់រំ យុវជន និងកីឡា ជាប្រធាន និងមានអនុប្រធានមួយចំនួនជាជំនួយការ តាមការចាំបាច់។

សមាសភាពប្រធាន អនុប្រធាន និងសមាជិកលេខាធិការដ្ឋាននៃ **គ.គ.ក** ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធាននៃ **គ.គ.ក** ដោយចូលរួមពីតំណាងក្រសួងសំខាន់ៗ គ្រឹះស្ថានឧត្តមសិក្សា និងតំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងមានបទពិសោធន៍និងគុណវុឌ្ឍិ សមស្របតាមលក្ខខណ្ឌការងារតម្រូវ។

គ.គ.ក ប្រើប្រាស់ត្រារបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ដំណើរការការងាររបស់ខ្លួន។

ប្រការ៥ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៦.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែ ពិសាខ ឆ្នាំ កុរ ស ឆ្នាំ ២៥៦៥
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា
- ដូចប្រការ៦
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៧០...ស.ន.ប

សេចក្តីសម្រេច
ស្តីពី

ការតែងតាំងសមាសភាពតម្រូវការអាកាសយានដ្ឋានអន្តរជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៨/០០៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីអាកាសចរស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០០៤ ស្តីពីការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានឃើញអនុក្រឹត្យលេខ២១២ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រងសន្តិសុខអាកាសចរស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ១១៦ អនក្រ.បក ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញសេចក្តីសម្រេចលេខ៥០ សសរ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិសន្តិសុខអាកាសចរស៊ីវិល
- យោងតាមតម្រូវការចាំបាច់

Ru

សម្រេច

ប្រការ ១.-

ត្រូវបានតែងតាំងសមាសភាពតម្រូវអាកាសយានដ្ឋានអន្តរជាតិ ដូចមានរាយនាមខាងក្រោម៖

- ១- ឯកឧត្តម **សយ សុខាន់** អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋាន
អាកាសចរស៊ីវិល ប្រធាន
- ២- ឯកឧត្តមឧត្តមសេនីយ៍ទោ **ស សំបូរណ** នាយសេនាធិការរាជរាជអាវុធហត្ថ
លើផ្ទៃប្រទេស អនុប្រធាន
- ៣- ឯកឧត្តមឧត្តមសេនីយ៍ឯក **ចាន់ ស៊ីថា** អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ អនុប្រធាន
- ៤- ឯកឧត្តមឧត្តមសេនីយ៍ឯក **ស ឡា** អគ្គនាយករងនៃអគ្គនាយកដ្ឋាន
អន្តោប្រវេសន៍ សមាជិក
- ៥- ឯកឧត្តម **សៅ វឌ្ឍនា** នាយកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សមាជិកប្រចាំការ
- ៦- ឯកឧត្តម **ម៉ីន ឡា** នាយកអាកាសយានដ្ឋានអន្តរជាតិ
សៀមរាប សមាជិកប្រចាំការ
- ៧- ឯកឧត្តម **វ៉ាន់ ណារ៉ាត** នាយកអាកាសយានដ្ឋានអន្តរជាតិ
ខេត្តព្រះសីហនុ សមាជិកប្រចាំការ
- ៨- លោកឧត្តមសេនីយ៍ទោ **ម៉ៅ ស៊ីវ៉ាត** មេបញ្ជាការរងនៃបញ្ជាការដ្ឋានជាតិ
កម្លាំងពិសេសប្រឆាំងភេរវកម្ម សមាជិក។

ប្រការ ២.-

សេចក្តីសម្រេចលេខ១១៨ សសរ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីការតែងតាំងសមាសភាពតម្រូវអាកាសយានដ្ឋានអន្តរជាតិ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុងហ៊ុនសែនមានអាកាសយានដ្ឋាន ក្រុមហ៊ុនគ្រប់គ្រងសេវាកម្មចរាចរដែនអាកាស ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ Ru

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ថ្ងៃច្រាបស្រុត ១៣ កើត ខែ សាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៩

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ស.ណ.ស.ណ.រ.

ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីសម្រេច
ស្តីពី

ការបំពេញបន្ថែម អនុប្រធាន និងសមាជិកក្រុមការងាររដ្ឋាករជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តតាកែវ

រាជរដ្ឋាភិបាល


- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច


ប្រការ១ .-

ត្រូវបានបំពេញបន្ថែម អនុប្រធាន និងសមាជិកក្រុមការងាររដ្ឋាករជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តតាកែវ ដែលមានសមាសភាពដូចខាងក្រោម៖

១. ឯកឧត្តម បណ្ឌិតជីវ កេង	អនុប្រធានគុណាការកំពូល	អនុប្រធាន
២. ឯកឧត្តម យូ ប៊ុនឡេង	ប្រធានសាលាឧទ្ធរណ៍	អនុប្រធាន
៣. ឯកឧត្តម គី តិច	ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល	សមាជិក
៤. ឯកឧត្តម តឹកវ៉េត សំរេច	រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី	សមាជិក
៥. ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ ទូច	ប្រធានរាជបណ្ឌិតសភាកម្ពុជា	សមាជិក
៦. ឯកឧត្តម បណ្ឌិត សភាចារ្យ តិច សំណាង	ទីប្រឹក្សារាជរដ្ឋាភិបាល	សមាជិក
៧. ឯកឧត្តម ទូច ហោង	ទីប្រឹក្សារាជរដ្ឋាភិបាល	សមាជិក
៨. ឯកឧត្តម កែវ វុឌ្ឍិន	ទីប្រឹក្សារាជរដ្ឋាភិបាល	សមាជិក
៩. ឯកឧត្តម យក់ ចំរើនបូទី	ទីប្រឹក្សារាជរដ្ឋាភិបាល	សមាជិក
១០. ឯកឧត្តម ហ៊ឹង ថូរ៉ាក់ស៊ី	រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១១. ឯកឧត្តម ឆឹម រឿន	រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១២. ឯកឧត្តម នួន បូផល	អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ	សមាជិក
១៣. ឯកឧត្តម អ៊ុំ ថុង	អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១៤. ឯកឧត្តម ស៊ា ម៉ៅ	អនុប្រធាន ក្រុមប្រឹក្សាអ្នកច្បាប់ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១៥. ឯកឧត្តម ឡៅ សារឿន	ទីប្រឹក្សារាជរដ្ឋាភិបាល	សមាជិក
១៦. ឯកឧត្តម នូ មុត	ទីប្រឹក្សារាជរដ្ឋាភិបាល	សមាជិក
១៧. ឯកឧត្តម ប៊ិន ប៊ុនឆាត	នាយកខុទ្ទកាល័យឯកឧត្តមកិត្តិកោសល បណ្ឌិត ប៊ិន ឈិន	សមាជិក
១៨. ឯកឧត្តម បណ្ឌិត សភាចារ្យ ច័ន្ទ សំណាញ	អនុប្រធានរាជបណ្ឌិតសភាកម្ពុជា	សមាជិក
១៩. ឯកឧត្តម បណ្ឌិត សភាចារ្យ ស៊ី ឈុំប៊ុន	អនុប្រធានរាជបណ្ឌិតសភាកម្ពុជា	សមាជិក
២០. ឯកឧត្តម សុខ ប្រសិទ្ធ	ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
២១. ឯកឧត្តម ចន វណ្ណៈ	ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
២២. ឯកឧត្តម ស្វាយ សុវណ្ណវិទូ	អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
២៣. ឯកឧត្តម ធៀន ម៉ៅ	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
២៤. ឯកឧត្តម សៀង ឈុនទ្រី	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
២៥. ឯកឧត្តម ជាប សន្តរតន៍	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
២៦. ឯកឧត្តម បួន លឹមហោង	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
២៧. ឯកឧត្តម យុន ជិនកេន	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
២៨. ឯកឧត្តម ម៉ាង ឆៃណាំ	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
២៩. ឯកឧត្តម ឈួន ឆាម	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៣០. លោកជំទាវ ទុង សុគន្ធ	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក



៣១. ឯកឧត្តម ថោង សុជាតិ	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៣២. លោកជំទាវ សេង សុមេត្តា	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៣៣. លោកជំទាវ រស់ ច័ន្ទស្រស់	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៣៤. ឯកឧត្តម បណ្ឌិត កង ច័ន្ទតារាវត្ត ទីប្រឹក្សា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍		សមាជិក
៣៥. ឯកឧត្តម ជាន់ សៀន	ទីប្រឹក្សារាជរដ្ឋាភិបាល	សមាជិក
៣៦. ឯកឧត្តម ប៊ុន រដ្ឋា	ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៣៧. ឯកឧត្តម ស៊ឹម ឫទ្ធីសែន	ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៣៨. ឯកឧត្តម ហែម សារេត	ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៣៩. ឯកឧត្តម លុយ ចណ្ណា	សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
៤០. ឯកឧត្តម សម ប៊ុនថុន	សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម	សមាជិក
៤១. ឯកឧត្តម សេង ប៊ុនយាង	សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម	សមាជិក
៤២. ឯកឧត្តម សេង សក្កា	ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក ការងារ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ	សមាជិក
៤៣. ឯកឧត្តម ឈន ថុង	អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៤៤. ឯកឧត្តម សៅ ផល្លា	អគ្គនាយកសម្របសម្រួលកិច្ចផ្ទៃក្នុង ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៤៥. លោកជំទាវ ឆិន ផលវត្ត	អគ្គនាយករាជកិច្ច និងតម្កល់ឯកសារជាតិ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៤៦. លោកជំទាវ ហ៊ាន ប៊ុលណេ	អគ្គនាយកសហប្រតិបត្តិការអន្តរជាតិ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៤៧. ឯកឧត្តម ថោង សុគន្ធ	អគ្គនាយកកិច្ចការសង្គម ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៤៨. ឯកឧត្តម យង់ ពៅ	អគ្គលេខាធិការរងរាជបណ្ឌិតសភាកម្ពុជា	សមាជិក
៤៩. ឯកឧត្តម ហង់ បូ	ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៥០. ឯកឧត្តម មូល សារិទ្ធិ	ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៥១. លោកជំទាវ រស់ សុភារ៉ាវី	ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៥២. ឯកឧត្តម ស្រីនី តារា	អគ្គលេខាធិការរង រដ្ឋសភា	សមាជិក
៥៣. ឯកឧត្តម អ៊ិត ស៊ីណាត	អគ្គលេខាធិការរង ក្រុមប្រឹក្សាអ្នកច្បាប់ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក



A

៥៤. ឯកឧត្តម ដូង រីវ៉តូ	អនុប្រធានក្រុមប្រឹក្សាភិបាលវេទិការ សម្ព័ន្ធសង្គមស៊ីវិល	សមាជិក
៥៥. ឯកឧត្តម ថៃ សំបូរ	អគ្គលេខាធិការ នៃវេទិការសម្ព័ន្ធសង្គមស៊ីវិល	សមាជិក
៥៦. ឯកឧត្តម ប៊ិន ក្រលែយ	សមាជិកក្រុមប្រឹក្សាភិបាល នៃវេទិការសម្ព័ន្ធសង្គមស៊ីវិល	សមាជិក
៥៧. ឯកឧត្តម ហែម សាងម	សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៥៨. ឯកឧត្តម អ៊ិន វ៉ាល់ឡឺរី	សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៥៩. ឯកឧត្តម ហង្ស ម៉ឺន	សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៦០. ឯកឧត្តម អ៊ី សារី	សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៦១. លោក សុខុម វិវេល	អគ្គនាយករងដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៦២. លោក អឿង សៀង	ចៅក្រមតុលាការកំពូល	សមាជិក
៦៣. លោក ហោង សុគន្ធ	អគ្គនាយករងរដ្ឋបាល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៦៤. លោក អ៊ុង វាសនា	ព្រឹទ្ធបុរសរង នៃសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ក្រសួងអប់រំយុវជន	សមាជិក
៦៥. លោក ហ៊ិន ធារ៉ា	ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៦៦. លោក សង់ ស៊ីណាវិឡ	ប្រធាននាយកដ្ឋានអគ្គនាយកគយ និងរដ្ឋការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	សមាជិក
៦៧. លោក ដូ ផល្គុណ	ជំនួយការ ឯកឧត្តម សុខ ពុទ្ធិវុធ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៦៨. លោក ជា ច័ន្ទតារ៉ា	សមាជិកនិយតករទូរគមនាគមន៍កម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៦៩. លោក ពៅ សារឿន	សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្រសួងអប់រំយុវជន និងកីឡា	សមាជិក
៧០. លោក គឹម ប៉េងអាំង	អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក



ប្រការ២.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន រដ្ឋបាលខេត្តតាកែវ និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃព្រហស្បតិ៍ ៥ លោក ខែ មិថុនា ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០១៩

គប.នាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ



សម្តេចក្រឡាហោម ស ខេង

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣៧៤ ប្រក.ស.ប្រក.១១

ថ្ងៃ...សុក្រ...ខែ...កញ្ញា... ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី...១៣... ខែ...វិច្ឆិកា... ឆ្នាំ២០១៨

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រកាត់ដេសឆ្លៀកបំពាក់ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន វ៉ាន ហឺ ដា មេនធូរហ្វេកទ័រធី ឯ.ក

ស ៤ ប ច

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន វ៉ាន ហឺ ដា មេនធូរហ្វេកទ័រធី ឯ.ក (WAN HE DA MANUFACTURING COMPANY LIMITED.) តំណាងដោយ លោក ABDUL MUTTALIB BIN JASMANL បង្កើត រោងចក្រកាត់ដេសឆ្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។



ឈ្មោះផលិតផល
សម្លៀកបំពាក់

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៤១០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាន ហ៊ី ជា មេនញូហ្វេកលើវីង ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

(Signature)
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ
(Signature)
ហេង សុខគង់

- ឧបនាយករដ្ឋមន្ត្រី
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងគម្រោងឯកសារជាតិ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលារាជធានីភ្នំពេញ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
- រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
- រដ្ឋបាលសង្កាត់ចោមចៅ
- “ដើម្បីជូនជ្រាប”
- ដួងប្រការ១៤ “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣៣៧ ប្រក.ស.ក ប្រ.ក ១១

ថ្ងៃ... ខែ... ឆ្នាំ... ថ្ងៃ... ខែ... ឆ្នាំ...
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ខែ... ឆ្នាំ...

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/ ០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតកេសដ្ឋៈ និងទឹកបរិសុទ្ធ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន កីខេម បេវេរេដ ឯ.ក

ស ៤ ប្រ ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន កីខេម បេវេរេដ ឯ.ក (PCAM BEVERAGE CO., LTD) តំណាងដោយ លោក ជឿម ម៉េង បង្កើតរោងចក្រផលិតកេសដ្ឋៈ និងទឹកបរិសុទ្ធ ដែលមានទីតាំងស្ថិតនៅ ភូមិកំប្រស្រុករួចសង្កាត់គោករកា ខណ្ឌព្រៃកព្នៅ រាជធានីភ្នំពេញ។



ឈ្មោះផលិតផល

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

កេសដ្ឋ: និងទឹកបរិសុទ្ធ

១១០៤

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ឆ្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតកេសដ្ឋ: និងទឹកបរិសុទ្ធ កីខេម ហេវអេដ ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ


ហេង សុខគង់

- បន្ថែមទៀត៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - អគ្គនាយកដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិ
 - វិទ្យាស្ថានស្តង់ដារកម្ពុជា
 - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
 - សាលារាជធានីភ្នំពេញ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
 - រដ្ឋបាលខណ្ឌព្រៃកក្កើត
 - រដ្ឋបាលសង្កាត់គោករកា
 - "ដើម្បីជូនគ្រាប់"
 - ដូចប្រការ១៤ "ដើម្បីអនុវត្ត"
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣៧៤ អនក្រ.បក ១១

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃ ពុធ ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ លេខ ៣៧៤ អនក្រ.បក ១១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតបង្ហាញ និងបោះពុម្ព ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ របស់ ក្រុមហ៊ុន ឌឺ សឹង ហ្វា កែកយីជឺង អ៊ិនដាសត្រៀម ឯ.ក

ស រ ប ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ឌឺ សឹង ហ្វា កែកយីជឺង អ៊ិនដាសត្រៀម ឯ.ក (DER SHENG FA PACKAGING INDUSTRIAL CO., LTD) តំណាងដោយ លោក TUO YANGCHENG បង្កើតរោងចក្រ ផលិតបង្ហាញ និងបោះពុម្ព ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៣ ក្រុម៨ ភូមិទួលក្រី សង្កាត់ក្លើងឆេះរវះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។



ឈ្មោះផលិតផល	លេខកូដបំណាច់ផ្គត់ផ្គង់ឧស្សាហកម្ម ISIC Rev.4 Code
១- ថង់ប្លាស្ទិក	២២២០
២- បោះពុម្ព	១៨១១

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាស់ឈ្មោះរោងចក្រ " រោងចក្រផលិតថង់ប្លាស្ទិក និងបោះពុម្ព ទើ សឹង ហ្វា កែកយីជឹង អ៊ិនដាសស្រៀល ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវផ្សព្វផ្សាយដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជំរះមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម



- បន្ថែម៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - អគ្គនាយកដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិ
 - វិទ្យាស្ថានស្តង់ដារកម្ពុជា
 - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
 - សាលារាជធានីភ្នំពេញ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
 - រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
 - រដ្ឋបាលសង្កាត់ភ្នំពេញទី១៖
 - "ដើម្បីជូនគ្រប់"
 - រដ្ឋប្រការ១៤ "ដើម្បីអនុវត្ត"
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣៤៤ អនក្រ.បក-១១

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃ... ខែ... ឆ្នាំ... ថ្ងៃ... ខែ... ឆ្នាំ...
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ខែ... ឆ្នាំ...

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/ ០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន ជេអេប ហ្គាមិន (ខេមបូឌា) ឯ.ក

ស រ ប ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ជេអេប ហ្គាមិន (ខេមបូឌា) ឯ.ក (JH GARMENT (CAMBODIA) CO., LTD.) តំណាងដោយលោក TAI, CHIN CHUN បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។



ឈ្មោះផលិតផល
សម្លៀកបំពាក់

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៤១០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្នែកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លូវឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ ដេអេប ហ្គាមិន (ខេមបូឌា) ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ឧ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ
ហេង សុខគង់

- មន្ត្រីទទួលខុសត្រូវ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំផែនការ គម្រោង និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងគម្រោងឯកសារជាតិ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលារាជធានីភ្នំពេញ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
- រដ្ឋបាលខណ្ឌមានជ័យ
- រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣
- “ដើម្បីជូនជ្រាប”
- ដុចប្រកាស១៤ “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣៧៤ អនក្រ.បក ១១

ថ្ងៃ... ខែ... ឆ្នាំ... សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ខែ... ឆ្នាំ២០១៨

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/ ០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ ខ្សែភ្លើងអគ្គិសនីគ្រប់ប្រភេទ និងឧបករណ៍តចន្ត ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន ទីង ស៊ិន អ៊ិនដាស្ត្រៀល ឯ.ក

ស ម្រេ ច

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ទីង ស៊ិន អ៊ិនដាស្ត្រៀល ឯ.ក (TING SHEN INDUSTRIAL CO., LTD.) តំណាងដោយ លោក WANG, CHIA-CHUN បង្កើតរោងចក្រផលិតអំពូលភ្លើងលំអ និងខ្សែភ្លើងអគ្គិសនីគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា វ៉ែស៍ (ភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង)។



ឈ្មោះផលិតផល	លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១- អំពូលភ្លើងលំអ	២៧៤០
២- ខ្សែភ្លើងអគ្គិសនីគ្រប់ប្រភេទ	២៧៣២

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតអំពូលភ្លើងលំអ និងខ្សែភ្លើងអគ្គិសនីគ្រប់ប្រភេទ ទីង ស៊ិន អ៊ិនដាសស្រៀល ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



(Handwritten signature)

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម



- ឧបនាយករដ្ឋមន្ត្រី**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - អគ្គនាយកដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិ
 - វិទ្យាស្ថានស្តង់ដារកម្ពុជា
 - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
 - សាលាខេត្តស្វាយរៀង
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង
 - រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា វិសេស
 - រដ្ឋបាលស្រុកស្វាយទាប
 - រដ្ឋបាលឃុំកណ្តៀងរាយ
 - "ដើម្បីជូនជ្រាប"
 - ដុចប្រការ១៤ "ដើម្បីអនុវត្ត"
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ០០២ រកម/១២១៣/០១៨

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

ថ្ងៃ... ១២ ខែ... ឆ្នាំ... សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ០២... ខែ... ឆ្នាំ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- យោងលិខិតលេខ ៣៧១៧/១៨ គ.វ.ក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រកាត់ដេរស្រោមដៃ មួក កន្សែងបង្កក កាបូបស្ពាយ និងសម្ភារៈកីឡា គ្រប់ប្រភេទ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន អេសអ៊ីអ៊ីអេស ភ្នំបិល (ខេមបូឌា) ខុ អិលធីឌី

ស ្រ េ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន អេសអ៊ីអ៊ីអេស ភ្នំបិល (ខេមបូឌា) ខុ អិលធីឌី (SEES GLOBAL (CAMBODIA) CO., LTD.) តំណាងដោយ លោក MOON HYUNKEE បង្កើតរោងចក្រកាត់ដេរស្រោមដៃ មួក កន្សែងបង្កក កាបូបស្ពាយ និងសម្ភារៈកីឡាគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃចាស់ ឃុំវិហារស្នួត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ
ហាន សុភា

- មន្ត្រីទទួលខុសត្រូវ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលាខេត្តកណ្តាល
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល
- រដ្ឋបាលស្រុកខ្សាច់កណ្តាល
- រដ្ឋបាលឃុំហែស្តុក
- “ដើម្បីជូនជ្រាប”
- ដូចប្រការ១៤ “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ក្រសួងរ៉ែ និងថាមពល
Ministry of Mines and Energy

លេខ: ០១៥៧ រស.អ/២៧.២៧

ប្រកាស
ស្តីពី

លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ
លេខ ០១៥៧ រស.អ/២៧.២៧ ចុះថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២៥ចុះថ្ងៃទី០៦ ខែកញ្ញាឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខនស/រកម/០៦១៨/០១២ចុះថ្ងៃទី២៨ ខែមិថុនាឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខនស/រកម/០១៧/១២១៣ចុះថ្ងៃទី០៩ ខែធ្នូឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែ និងថាមពល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤០១ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៣ ស្តីពីការផ្ទេរនិងសមាហរណកម្មអាជ្ញាធរប្រេងកាតជាតិកម្ពុជា ទៅក្រោមក្រសួងរ៉ែ និងថាមពល
- បានឃើញអនុក្រឹត្យលេខ៥៧៦ អនក្រ.បកចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែ និងថាមពល
- បានឃើញប្រកាសរួមលេខ១៤៥១សហវ.ប្រកចុះថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ ២០១៥ របស់ក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ១២៨សហវ.ប្រកចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០១៧ របស់ក្រសួងរ៉ែ និងថាមពលនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមលេខ១៤៥១សហវ.ប្រកចុះថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែ និងថាមពល
- បានឃើញប្រកាសលេខ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែ និងថាមពល



- បានឃើញសារាចរលេខ០១៤០ រថ.អប្រក.សរចចុះថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់រៀបចំស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញសំណើចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ របស់លោក ឡេង វុទ្ធវិទូ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងរ៉ែនិងថាមពល

សម្រេច

ប្រការ១.-

ប្រកាសនេះមានគោលបំណងកំណត់លក្ខខណ្ឌក្នុងការផ្តល់លិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈយីហោស្ថានីយប្រេងឥន្ធនៈ ឡេង វុទ្ធវិទូ ស្ថិតនៅភូមិកាតាយ ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ របស់ **លោក ឡេង វុទ្ធវិទូ**(ម្ចាស់ស្ថានីយ)។

ប្រការ២.

ម្ចាស់ស្ថានីយត្រូវតែបង្ហាញលិខិតអនុញ្ញាតដំណើរការស្ថានីយនៅទីតាំងដែលងាយមើលឃើញក្នុងស្ថានីយរបស់ខ្លួន។

ប្រការ៣.-

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមប្រកាសលេខ០១៤១រថ.អប្រក.ប្រកចុះថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៨ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈរបស់ក្រសួងរ៉ែ និងថាមពលដោយត្រូវបំពេញបន្ថែមនូវឯកសារដូចខាងក្រោមក្នុងរយៈពេល ១ (មួយ) ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ៖

- ១. ត្រូវមានច្បាប់ចម្លងលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រការ៤.-

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមសារាចរលេខ០១៤០រថ.អប្រក.សរចចុះថ្ងៃទី១៦ ខែឧសភាឆ្នាំ២០១៨ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែ និងថាមពល ដោយត្រូវធ្វើការវិគលស្ថានីយរបស់ខ្លួនតាមសារាចរខាងលើឲ្យចប់ជាស្ថាពរមុនថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០១៩នូវចំណុចបច្ចេកទេសដូចខាងក្រោម៖

- ១. មិនអនុញ្ញាតឲ្យមានលំនៅដ្ឋានក្នុងទីស្ថានីយឡើយ
- ២. មិនអនុញ្ញាតឲ្យលក់ចែកចាយ ប្រេងច្រកបីដុំ ក្នុងស្ថានីយឡើយ
- ៣. អនុញ្ញាតឲ្យបំពាក់វ៉ានបិទ បើក នៅជាប់នឹងតួបំពង់ខ្យល់ឡើយ
- ២. ត្រូវមានកំបាំងទទួលប្រេងពីរថយន្តស៊ីទែនផ្ទេរប្រេងឥន្ធនៈ



(Handwritten signature)

- ៣. ប្រវែងទុយោចាក់ប្រេងឥន្ធនៈមិនអនុញ្ញាតឲ្យមានប្រវែងលើសពី ៦ម៉ែត្រឡើយ
- ៤. ត្រូវបំពាក់គន្លឹះអាសន្នរួម និងគន្លឹះអាសន្ននៅតាមទូចាក់ប្រេងនីមួយៗ
- ៥. ត្រូវមានឧបករណ៍ពន្លត់អគ្គិភ័យឲ្យបានគ្រប់គ្រាន់
- ៦. ត្រូវរៀបចំគំនូសសញ្ញាសម្រាប់ចំណាត់រថយន្តស៊ីទែនផ្ទេរប្រេងឥន្ធនៈ
- ៧. ត្រូវបំពាក់ផ្ទាំងព័ត៌មាន និងសញ្ញាបម្រាមឲ្យបានគ្រប់គ្រាន់
- ៨. ត្រូវរៀបចំប្រព័ន្ធអាងព្យែកសំណល់រឹងប្រេង និងទឹក

ប្រការ៥.-

ម្ចាស់ស្ថានីយត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពលក្នុងការដាក់វិធានការបទប្បញ្ញត្តិផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ប្រការ៦.-

ម្ចាស់ស្ថានីយត្រូវធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងរ៉ែ និងថាមពលមុនប្រគល់សិទ្ធិឲ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួនប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាពនៃកិច្ចប្រតិបត្តិការស្ថានីយនេះ។

ប្រការ៧.-

ម្ចាស់ស្ថានីយត្រូវផ្តល់ឱ្យបានត្រឹមត្រូវនូវទិន្នន័យបរិមាណប្រេងឥន្ធនៈដែលបានលក់ជាប្រចាំត្រីមាសនៅក្នុងសប្តាហ៍ទី១នៃត្រីមាសបន្ទាប់និងប្រចាំឆ្នាំនៅសប្តាហ៍ទី១នៃឆ្នាំបន្ទាប់មកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល។

ប្រការ៨.-

ម្ចាស់ស្ថានីយត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពលក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឲ្យការគ្រប់គ្រងស្ថានីយឱ្យមានប្រសិទ្ធភាពខ្ពស់។

ប្រការ៩.-

ម្ចាស់ស្ថានីយត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាតឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបានអំពីហានិភ័យផ្សេងៗដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។

ប្រការ១០.-

ម្ចាស់ស្ថានីយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែនិងថាមពលរយៈពេល១ (មួយ) ខែយ៉ាងតិចមុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។



ប្រការ១១...

ប្រកាសនេះមានរយៈពេលសុពលភាពស្របតាមរយៈពេលសុពលភាពនៃលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ...០១៥៧.៧៤.៥(៦៦:៧៧.....ចុះថ្ងៃទី...០៣.....ខែ...ឧសភា.....ឆ្នាំ២០១៨ របស់ក្រសួងវ៉ែនិងថាមពលនិងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះនិងបទប្បញ្ញត្តិជាធរមាន។

ប្រការ១២...

ក្នុងករណីស្ថានីយនេះផ្អាកដំណើរការជាប់ៗគ្នាក្នុងរយៈពេល១២ (ដប់ពីរ) ខែឬប្រព្រឹត្តលើសច្បាប់ឬលើសឆ្លងឆ្លនឹងប្រការណាមួយខាងលើនោះលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ០១៥៧.៧៤.៥(៦៦:៧៧ចុះថ្ងៃទី...០៣.....ខែ...ឧសភា.....ឆ្នាំ២០១៨ នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។

ប្រការ១៣...

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត អគ្គាធិការប្រធានមន្ទីរវ៉ែនិងថាមពលខេត្តកំពង់ធំនិងម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ...៤...ខែ...១១...ឆ្នាំ...៤...ស.វ. ២៥៦២
ធ្វើនៅភ្នំពេញ ថ្ងៃទី...០៣...ខែ...ឧសភា...ឆ្នាំ២០១៨

រដ្ឋមន្ត្រីក្រសួងវ៉ែនិងថាមពល



ស៊ុយ វ៉ែន

លេខ: ៧១/២០១៩
នៃក្រសួង

កន្លែងទទួល:

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលាខេត្តកំពង់ធំ
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារកាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ក្រសួងរ៉ែ និងថាមពល
Ministry of Mines and Energy

លេខ: ០១៦៤ រថ.អ(បក.ប្រក)

ប្រកាស
ស្តីពី

លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ
លេខ.....ចុះថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨
០១៦៤ រថ.អ(បក.ប្រក)

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៧/១២១៣ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែ និងថាមពល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤០១ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការផ្ទេរនិងសមាហរណកម្មអាជ្ញាធរប្រេងកាតជាតិកម្ពុជា ទៅក្រោមក្រសួងរ៉ែ និងថាមពល
- បានឃើញអនុក្រឹត្យលេខ៥៧៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែ និងថាមពល
- បានឃើញប្រកាសរួមលេខ១៤៥១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ១២៨សហវ.ប្រក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រសួងរ៉ែ និងថាមពល និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមលេខ១៤៥១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែ និងថាមពល
- បានឃើញប្រកាសលេខ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែ និងថាមពល



- បានឃើញសារាចរលេខ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពី សុវត្ថិភាពសម្រាប់រៀបចំស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័ន ឥន្ធនៈរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញសំណើចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ របស់លោក លឹម ហោសាន
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងរ៉ែនិងថាមពល

សម្រេច

ប្រការ១._

ប្រកាសនេះមានគោលបំណងកំណត់លក្ខខណ្ឌក្នុងការផ្តល់ លិខិតអនុញ្ញាតដំណើរការស្ថានីយ ប្រេងឥន្ធនៈ មានស្លាកយីហោស្ថានីយប្រេងឥន្ធនៈ លឹម ហោសាន ស្ថិតនៅផ្លូវវែងស្រែង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញរបស់លោក លឹម ហោសាន (ម្ចាស់ស្ថានីយ)។

ប្រការ២._

ម្ចាស់ស្ថានីយត្រូវតាំងបង្ហាញ លិខិតអនុញ្ញាតដំណើរការស្ថានីយនៅទីតាំងដែលងាយមើលឃើញ ក្នុងស្ថានីយរបស់ខ្លួន។

ប្រការ៣._

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមប្រកាសលេខ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និង ស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈរបស់ក្រសួងរ៉ែ និងថាមពលដោយត្រូវបំពេញបន្ថែមនូវឯកសារ ដូចខាង ក្រោម ក្នុងរយៈពេល ១ (មួយ) ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ៖

- ២. លិខិតអនុញ្ញាតទីតាំងពីអាជ្ញាធរដែនដី
- ១. លិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ប្រការ៤._

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមសារាចរលេខ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែ និងថាមពល ដោយត្រូវធ្វើការកែសម្រួលស្ថានីយរបស់ខ្លួនតាម សារាចរ ខាងលើឲ្យចប់ជាស្ថាពរមុនថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នូវចំណុចបច្ចេកទេសដូចខាងក្រោម៖

- ១. ទីតាំងកប់ពងទទួលប្រេងឥន្ធនៈត្រូវស្ថិតនៅឆ្ងាយពីព្រំដីស្ថានីយអប្បបរិមាណម៉ែត្រ
- ២. ទីតាំងកប់ពងខ្យល់ត្រូវស្ថិតនៅឆ្ងាយពីរបងព្រំដីស្ថានីយអប្បបរិមាណម៉ែត្រ។



ប្រការ៥.-

ម្ចាស់ស្ថានីយត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពលក្នុងការដាក់វិធានការ បទប្បញ្ញត្តិផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ប្រការ៦.-

ម្ចាស់ស្ថានីយត្រូវធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរមក ក្រសួងរ៉ែ និងថាមពលមុន ប្រគល់សិទ្ធិឲ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាព នៃកិច្ច ប្រតិបត្តិការស្ថានីយនេះ។

ប្រការ៧.-

ម្ចាស់ស្ថានីយត្រូវផ្តល់ឱ្យបានត្រឹមត្រូវនូវទិន្នន័យបរិមាណប្រេងឥន្ធនៈ ដែលបានលក់ជាប្រចាំត្រី មាសនៅក្នុងសប្តាហ៍ទី១ នៃត្រីមាសបន្ទាប់ និងប្រចាំឆ្នាំនៅសប្តាហ៍ទី១ នៃឆ្នាំបន្ទាប់មកអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល។

ប្រការ៨.-

ម្ចាស់ស្ថានីយត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពលក្នុងគោលបំណង អនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឲ្យការគ្រប់គ្រងស្ថានីយឱ្យមានប្រសិទ្ធភាពខ្ពស់។

ប្រការ៩.-

ម្ចាស់ស្ថានីយត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាត ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើ បានអំពីហានិភ័យផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។

ប្រការ១០.-

ម្ចាស់ស្ថានីយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ មកអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពលរយៈពេល១ (មួយ) ខែយ៉ាងតិចមុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។

ប្រការ១១.-

ប្រកាសនេះមានរយៈពេលសុពលភាពស្របតាមរយៈពេលសុពលភាព នៃលិខិតអនុញ្ញាតដំណើរ ការស្ថានីយលេខ ០១៦៤.៤៥.អ(បក.ល).....ចុះថ្ងៃទី ២៤ ខែ ធ្នូ.....ឆ្នាំ២០១៨ របស់ក្រសួងរ៉ែ និងថាមពល និងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះ និងបទប្បញ្ញត្តិជាធរមាន។

ប្រការ១២.-

ក្នុងករណីស្ថានីយនេះ ផ្អាកដំណើរការជាប់ៗ គ្នាក្នុងរយៈពេល១២ (ដប់ពីរ) ខែប្រសិនបើលើស ច្បាប់ ឬ លើសធ្ងន់ធ្ងរនឹងប្រការណាមួយខាងលើនោះ លិខិតអនុញ្ញាតដំណើរការស្ថានីយ លេខ ០១៦៤.៤៥.អ(បក.ល)ចុះថ្ងៃទី ២៤ ខែ ធ្នូ.....ឆ្នាំ២០១៨ នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។



ប្រការ១៣.-

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត អគ្គាធិការ ប្រធានមន្ទីររ៉ែ និងថាមពលអាជីវកម្មពេញ និងម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ(រ)ក...ខែ...ឆ្នាំ...
ធ្វើនៅភ្នំពេញ ថ្ងៃទី...ខែ...ឆ្នាំ២០១៩

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

ស៊ុយ សែម

កន្លែងទទួល:

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានីភ្នំពេញ
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារកាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ក្រសួងរ៉ែ និងថាមពល
Ministry of Mines and Energy

លេខ: ០១៧១.រត.អប្រ.ប្រ

ប្រកាស
ស្តីពី

លក្ខខណ្ឌនៃលិខិតអនុញ្ញាត ដំណើរការស្ថាបនាប្រេងឥន្ធនៈ
លេខ ០១៧១.រត.អប្រ.ប្រ ចុះថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះ ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៧/១២១៣ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងរ៉ែ និងថាមពល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤០១ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការផ្ទេរនិងសមាហរណកម្មអាជ្ញាធរប្រេងកាតជាតិកម្ពុជា ទៅក្រោមក្រសួងរ៉ែ និងថាមពល
- បានឃើញអនុក្រឹត្យលេខ ៥៧៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែ និងថាមពល
- បានឃើញប្រកាសរួមលេខ ១៤៥១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ ១២៨សហវ.ប្រក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធគ្នាប់នឹងប្រកាសរួមលេខ ១៤៥១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែ និងថាមពល
- បានឃើញប្រកាសលេខ ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីកិច្ចវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែ និងថាមពល



- បានឃើញសារាចរលេខ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពី សុវត្ថិភាពសម្រាប់រៀបចំស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័ន ឥន្ធនៈរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញសំណើចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ របស់លោក អ៊ឹង ឈុនថ្រី
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងរ៉ែ និងថាមពល

សម្រេច

ប្រការ១.-

ប្រកាសនេះមានគោលបំណងកំណត់លក្ខខណ្ឌក្នុងការផ្តល់ លិខិតអនុញ្ញាតដំណើរការស្ថានីយ ប្រេងឥន្ធនៈ យីហោ ស្ថានីយប្រេងឥន្ធនៈ ស្ថិតិមុច ផ្សារកំពង់ស្ពឺ ស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ របស់ **លោក អ៊ឹង ឈុនថ្រី** (ម្ចាស់ស្ថានីយ)។

ប្រការ២.-

ម្ចាស់ស្ថានីយត្រូវតាំងបង្ហាញ លិខិតអនុញ្ញាតដំណើរការស្ថានីយនៅទីតាំងដែលងាយមើលឃើញ ក្នុងស្ថានីយរបស់ខ្លួន។

ប្រការ៣.-

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមប្រកាសលេខ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និង ស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈរបស់ក្រសួងរ៉ែ និងថាមពលដោយត្រូវបំពេញបន្ថែមនូវឯកសារ ដូចខាង ក្រោម ក្នុងរយៈពេល ១ (មួយ) ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ៖

១. លិខិតបញ្ជាក់អនុញ្ញាតទីតាំងពីអាជ្ញាធរដែនដីរាជធានី-ខេត្ត
២. លិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រការ៤.-

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមសារាចរលេខ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល ដោយត្រូវធ្វើការកែសម្រួលស្ថានីយរបស់ខ្លួនតាម សារាចរ ខាងលើឲ្យចប់ជាស្ថាពរមុនថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នូវចំណុចបច្ចេកទេស ដូចខាងក្រោម៖

១. ទីតាំងកំបាំងទទួលប្រេងឥន្ធនៈ និងបំពង់ខ្យល់ ត្រូវមានរបាំងការពារពីការប៉ះទង្គិច
២. ពោងប្រេងឥន្ធនៈមួយ ត្រូវមានបំពង់ខ្យល់មួយ
៣. កំណត់បំពង់ខ្យល់នៅលើផ្ទៃដី មិនត្រូវមានវ៉ានបិទ បើកទេ
៤. ត្រូវមានគន្លឹះអាសន្នរួម និងគន្លឹះអាសន្នតាមទូចាក់ប្រេងឥន្ធនៈនីមួយៗ
៥. ពោងប្រេងឥន្ធនៈមួយ ដាក់ប្រេងឥន្ធនៈបានមួយប្រភេទប៉ុណ្ណោះ
៦. ទុយោចាក់ប្រេងឥន្ធនៈ ត្រូវមានប្រវែងអតិបរមា ៦ម៉ែត្រ
៧. ត្រូវមានប្រព័ន្ធចែកសំណល់រឹង ប្រេង និងទឹក



- ៨. ត្រូវមានស្ថាប័នសម្រាប់ស្តារឡើងវិធានការគ្រប់គ្រាន់ និងបំបាត់ផ្ទាំងព័ត៌មានស្តីពីនីតិវិធី នៃការផ្ទេរប្រេងឥន្ធនៈ
- ៩. ត្រូវរៀបចំគំនូសសញ្ញាសម្រាប់ចំណាត់ថ្នាក់ប្រេងឥន្ធនៈ។

ប្រការ៥.-

ម្ចាស់ស្ថានីយត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពលក្នុងការដាក់វិធានការបទប្បញ្ញត្តិផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ប្រការ៦.-

ម្ចាស់ស្ថានីយត្រូវធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរមក ក្រសួងរ៉ែ និងថាមពលមុនប្រគល់សិទ្ធិអ្នកដទៃទៀតគ្រប់គ្រងស្ថានីយធនូសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាព នៃកិច្ចប្រតិបត្តិការស្ថានីយនេះ។

ប្រការ៧.-

ម្ចាស់ស្ថានីយត្រូវផ្តល់ឱ្យបានត្រឹមត្រូវនូវទិន្នន័យបរិមាណប្រេងឥន្ធនៈ ដែលបានលក់ជាប្រចាំត្រីមាសនៅក្នុងសប្តាហ៍ទី១ នៃត្រីមាសបន្ទាប់ និងប្រចាំឆ្នាំនៅសប្តាហ៍ទី១ នៃឆ្នាំបន្ទាប់មកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល។

ប្រការ៨.-

ម្ចាស់ស្ថានីយត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពលក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឱ្យការគ្រប់គ្រងស្ថានីយឱ្យមានប្រសិទ្ធភាពខ្ពស់។

ប្រការ៩.-

ម្ចាស់ស្ថានីយត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាត ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបានអំពីហានិភ័យផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។

ប្រការ១០.-

ម្ចាស់ស្ថានីយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ មកអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពលរយៈពេល១ (មួយ) ខែយ៉ាងតិចមុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។

ប្រការ១១.-

ប្រកាសនេះមានរយៈពេលសុពលភាពស្របតាមរយៈពេលសុពលភាព នៃលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ.០១៧១.៤៤.៥(ប.រ.ស.អ.....ចុះថ្ងៃទី.១៤...ខែ...ឧសភា...ឆ្នាំ២០១៨ របស់ក្រសួងរ៉ែ និងថាមពល និងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះ និងបទប្បញ្ញត្តិជាធរមាន។



ប្រការ១២...

ក្នុងករណីស្ថានីយនេះ ផ្អាកដំណើរការជាប់ៗ គ្នាក្នុងរយៈពេល១២ (ដប់ពីរ) ខែប្រព្រឹត្តល្មើសច្បាប់ ឬ ល្មើសធ្ងន់ធ្ងរ នឹងប្រកាណាមួយខាងលើនោះ លិខិតអនុញ្ញាតដំណើរការស្ថានីយលេខ.០១៧១.៤៤.៥(០៤.១៥) ចុះថ្ងៃទី.២៤.ខែ.ធ្នូ.....ឆ្នាំ២០១៨ នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។

ប្រការ១៣..

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត អគ្គាធិការ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ និងម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃសុក្រ...៦សីហា...ខែ...២៤...ឆ្នាំ...២០១៨...ព.ស. ២៥៦២
ធ្វើនៅភ្នំពេញ ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨
អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ



ស៊ុយ សែម

កន្លែងទទួល:

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលាខេត្តកំពង់ស្ពឺ
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារកាលប្បវត្តិ



ក្រសួងកិច្ចការនារី

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



លេខ...១៧៧/២៧..... ក ក ន
ប្រកាស
ស្តីពីការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកម/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃនគររដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦ នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស្រីនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៩/០០២ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកិច្ចការនារី
- បានឃើញអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងកិច្ចការនារី
- បានឃើញអនុក្រឹត្យលេខ ៥៩ អនក្រ.បក ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៩៧ ស្តីពីការអនុវត្តរបបសោធននិវត្តន៍ និង សោធនបាត់បង់សម្បទាផ្ទៃដីចំពោះមន្ត្រីរាជការស្រី
- បានឃើញអនុក្រឹត្យលេខ ៨០ អនក្រ.បក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០២ ស្តីពីការគ្រប់គ្រងដំណើរការ នៃការដាក់មន្ត្រីរាជការស្រីលើឱ្យចូលនិវត្តន៍តាមអាយុតាមប្រព័ន្ធតំរូវមានវិទ្យា
- បានឃើញអនុក្រឹត្យលេខ ១៩៥ អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការកែប្រែកម្រិតនៃសន្សំបៀវត្សមូលដ្ឋានពីចំនួន ១៩០០១ ទៅចំនួន ២១៣០១ ក្នុងមួយសន្សំ
- យោងសហការប្រព្រឹត្តិការណ៍ស្រីលើឱ្យចូលនិវត្តន៍របស់ក្រសួងមុខងារសាធារណៈ

សម្រេច

- ប្រការ១.. ត្រូវបានដាក់ឱ្យលោកស្រី ចាន់ រតនី ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី ២៥-វិច្ឆិកា-១៩៥៨ ទីកន្លែងកំណើត ឃុំកោ ស្រុកទ្រាំង ខេត្តតាកែវ ។
- រយៈពេលបំពេញការងារពីឆ្នាំ១៩៨២ ដល់ ឆ្នាំ២០១៨ បានចំនួន ៣៦ឆ្នាំ ១០ខែ ២៤ថ្ងៃ
- ឋានៈពេលចូលនិវត្តន៍ : អនុប្រធានមន្ទីរ
 - ស្ថាប័នធ្វើការមុនពេលចូលនិវត្តន៍ : មន្ទីរកិច្ចការនារី ខេត្តតាកែវ
 - ក្របខ័ណ្ឌ ឋានន្តរស័ក្តិ ថ្នាក់និងបៀវត្សមូលដ្ឋាន : ខ.២.២ = ៧៨៥.៩៧០៛ ០០
 - អសយដ្ឋានក្រោយពេលចូលនិវត្តន៍ : សង្កាត់កាក្រង ក្រុងដូនកែវ ខេត្តតាកែវ
- បានដាក់ឱ្យចូលនិវត្តន៍ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នេះតទៅ ។

- ប្រការ២.. លោកស្រី ចាន់ រតនី ត្រូវទទួលប្រាក់ដូចតទៅ ៖
- ប្រាក់ឧបត្ថម្ភលើកដំបូងម្តងគត់ស្មើនឹងបៀវត្សមូលដ្ឋានចំនួន (៧៨៥.៩៧០៛ គុណ៧ខែ) = ៦.២៨៧.៧៦០៛ ០០
 - ប្រាក់សោធននិវត្តន៍សុទ្ធសាធ ៨០% គិតលើបៀវត្សមូលដ្ឋានសុទ្ធសាធ..... = ៦២៨.៧៧៦៛ ០០
 - ប្រាក់សោធនសុទ្ធសាធប្រចាំខែ ៦២៨.៧៧៦៛ ០០ ត្រូវតម្លើងឱ្យស្មើប្រាក់បៀវត្សមូលដ្ឋានអប្បបរមារបស់សាមីខ្លួន
- ខ.២.៤ = ៧៣២.៧២០៛ ០០ = ១០៣.៩៤៦៛ ០០
- ទឹកប្រាក់សរុបប្រចាំខែ..... = ៧៣២.៧២០៛ ០០

ប្រការ៣.. អនុត្តរាយក នៃអនុត្តរាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងផ្គត់ផ្គង់ ប្រធានមន្ទីរ កិច្ចការនារីខេត្តតាកែវ និងលោកស្រី ចាន់ រតនី ត្រូវអនុវត្តតាមប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ថ្ងៃចុះហត្ថលេខា ០៤ ខែ តុលា ឆ្នាំ២០១៨
រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ២០១៨
អគ្គនាយក
អ៊ិន កន្សាដាវី

ចម្លងជូន
- វិស្វករណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីស័យម្នា
- ក្រសួងមុខងារសាធារណៈ
- គណៈកម្មាធិការត្រួតពិនិត្យការទូទាញវិធានការនិងយុទ្ធសាស្ត្រសំណងរដ្ឋាភិបាល
- រដ្ឋមន្ត្រីទទេរ
- រដ្ឋបាលខេត្តតាកែវ រដ្ឋមន្ត្រី
- ដូចប្រការ ៣
- រាជកិច្ច
- ឯកសារ គាលប្បវត្តិ



ក្រសួងកិច្ចការនារី

លេខ... ពក ពន / ២១

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រកាស

ស្តីពីការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍

- បានឃើញរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកម/០៩១៤/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការតែងតាំងរាជការបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦ នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស្តីលើព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០២/ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកិច្ចការនារី
- បានឃើញអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងកិច្ចការនារី
- បានឃើញអនុក្រឹត្យលេខ ៩៩ អនក្រ.បក ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៩៩ ស្តីពីការអនុវត្តរបបសោធននិវត្តន៍ និង សោធនបាត់បង់សម្បទាផ្ទៃក្នុងដោះស្រាយរដ្ឋបាលស្តីលើ
- បានឃើញអនុក្រឹត្យលេខ ៨០ អនក្រ.បក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០២ ស្តីពីការត្រួតពិនិត្យនិងការត្រួតពិនិត្យការស្នើសុំឱ្យចូលនិវត្តន៍តាមរបបសោធននិវត្តន៍មានវិទ្យុ
- បានឃើញអនុក្រឹត្យលេខ ១៩៥ អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការកែប្រែស្នើសុំឱ្យចូលនិវត្តន៍របស់ក្រសួងមុខងារសាធារណៈ

សរុប

- ប្រការ១.. ត្រូវបានដាក់ឱ្យលោកស្រី **ឈួន គឹមសុទ្ធ** ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី ០៩-៨-១៩៥៨ ទីកន្លែងកំណើត ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។
- រយៈពេលបំពេញការងារពីឆ្នាំ១៩៨២ ដល់ ឆ្នាំ២០១៨ បានចំនួន ៣៦ឆ្នាំ ០៥ខែ ១៧ថ្ងៃ
- ឋានៈពេលចូលនិវត្តន៍ : ប្រធានការិយាល័យ
- ស្ថាប័នធ្វើការមុនពេលចូលនិវត្តន៍ : មន្ទីរកិច្ចការនារី ខេត្តឧត្តរមានជ័យ
- ក្របខ័ណ្ឌ ឋានន្តរស័ក្តិ ថ្នាក់និងបៀវត្សមូលដ្ឋាន : ២.២.៣ = ៧៦២.៥៤០ ០០
- អាសយដ្ឋានក្រោយពេលចូលនិវត្តន៍ : សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
- បានដាក់ឱ្យចូលនិវត្តន៍ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នេះតទៅ ។
- ប្រការ២.. លោកស្រី **ឈួន គឹមសុទ្ធ** ត្រូវទទួលប្រាក់ដូចតទៅ ៖
- ប្រាក់ឧបត្ថម្ភលើកដំបូងម្តងគត់ស្មើនឹងបៀវត្សមូលដ្ឋានចំនួន (៧៦២.៥៤០ គុណ៨ខែ) = ៦.១០០.៣២០ ០០
 - ប្រាក់សោធននិវត្តន៍សុទ្ធសាធ ៨០% គិតលើបៀវត្សមូលដ្ឋានសុទ្ធសាធ..... = ៦១០.០៣២ ០០
 - ប្រាក់សោធននិវត្តន៍សុទ្ធសាធប្រចាំខែ ៦១០.០៣២ ០០ ត្រូវកម្រិតឱ្យស្មើប្រាក់បៀវត្សមូលដ្ឋានអប្បបរមារបស់សាមីខ្លួន
២.២.៤ = ៧៣២.៧២០ ០០ = ១២២.៦៨៨ ០០
 - ប្រាក់ឧបត្ថម្ភសហព័ទ្ធ..... = ១៥.០០០ ០០
 - ប្រាក់ឧបត្ថម្ភកូន..... = ៣០.០០០ ០០
- ទឹកប្រាក់សរុបប្រចាំខែ..... = ៧៧៧.៧២០ ០០
- ប្រការ៣.. អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងផ្គត់ផ្គង់ ប្រធានមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ និងលោកស្រី **ឈួន គឹមសុទ្ធ** ត្រូវអនុវត្តតាមប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ថ្ងៃ (សុក្រ) ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៩ ធ្លាប់ សិរីទ្រំស័ក ព.ស.២៥៦២ ១៧

រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០១៨

ប្រធានក្រសួង

អ៊ុន កន្សាជាតិ

- ចម្លងជូន
- ទីស្តីការគណៈរដ្ឋមន្ត្រី - ដើម្បីជូនដំបូរ
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ក្រសួងសេដ្ឋកិច្ច អតិថិជន និងសេវា
- ក្រសួងមុខងារសាធារណៈ
- គណៈកម្មាធិការត្រួតពិនិត្យការអនុវត្តលិខិតបញ្ជូនសំណើផ្លាស់ប្តូរ
- ដើម្បីយុទ្ធការ
- រដ្ឋបាលខេត្តឧត្តរមានជ័យ - ដើម្បីជូនដំបូរ
- រដ្ឋប្រកាស ៣
- ពត៌មាន
- ឯកសារ គាលប្បវត្តិ



ក្រសួងកិច្ចការនារី

លេខ ១៧៧ អនក្រ.បក តកត

ប្រកាស

ស្តីពីការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៩ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកែតំណែងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦ នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស្មើនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៨/០០២ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការប្រើប្រាស់ក្រសួងកិច្ចការនារី
- បានឃើញអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងកិច្ចការនារី
- បានឃើញអនុក្រឹត្យលេខ ៥៩ អនក្រ.បក ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៩៧ ស្តីពីការអនុវត្តន៍របបសោធននិវត្តន៍ និង សោធនចាត់បង់សម្បទាផ្ទៃក្នុងដល់មន្ត្រីរាជការស្មើ
- បានឃើញអនុក្រឹត្យលេខ ៨០ អនក្រ.បក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០២ ស្តីពីការត្រួតពិនិត្យការងារ នៃការដាក់មន្ត្រីរាជការស្មើឱ្យចូលនិវត្តន៍តាមអយ្យកម្មប្រព័ន្ធព័ត៌មានវិទ្យា
- បានឃើញអនុក្រឹត្យលេខ ១៩៥ អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការកែប្រែតម្លៃនៃសន្សំស្រូវរៀបចំឱ្យមូលដ្ឋានព័ត៌មាន ១៩០០១ ទៅចំនួន ២១៣០១ ក្នុងមួយសន្សំ
- យោងសលាកប្រមូលនិវត្តន៍របស់ក្រសួងមុខងារសាធារណៈ


សម្រេច

- ប្រការ១..** ត្រូវបានដាក់ឱ្យលោកជំទាវ **គឹម ស៊ីនាត់** ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី ០៣-វិច្ឆិកា-១៩៥៨ ទីកន្លែងកំណើត ភូមិក្បាលជ្រោយ ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
- រយៈពេលបំពេញការងារពីឆ្នាំ១៩៧៩ ដល់ ឆ្នាំ២០១៨ បានចំនួន ៣៩ឆ្នាំ ០០ខែ ០៣ថ្ងៃ
 - ឋានៈពេលចូលនិវត្តន៍ : អគ្គនាយក
 - ស្ថាប័នធ្វើការមុនពេលចូលនិវត្តន៍ : ក្រសួងកិច្ចការនារី រាជធានីភ្នំពេញ
 - ក្របខ័ណ្ឌ ឋានន្តរស័ក្តិ ថ្នាក់និងបៀវត្សមូលដ្ឋាន : គ.១.២ = ១.១៣១.០៣០ ០០
 - អាសយដ្ឋានក្រោយពេលចូលនិវត្តន៍ : សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
 - បានដាក់ឱ្យចូលនិវត្តន៍ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នេះតទៅ ។

- ប្រការ២..** លោកជំទាវ **គឹម ស៊ីនាត់** ត្រូវទទួលប្រាក់ដូចតទៅ ៖
- ប្រាក់ឧបត្ថម្ភលើកដំបូងម្តងគត់ស្មើនឹងបៀវត្សមូលដ្ឋានចំនួន (១.១៣១.០៣០ គុណ៨ខែ) = ៩.០៤៨.២៤០ ០០
 - ប្រាក់សោធននិវត្តន៍សុទ្ធសាធ ៨០% គិតលើបៀវត្សមូលដ្ឋានសុទ្ធសាធ..... = ៩០៤.៨២៤ ០០
 - ប្រាក់សោធនសុទ្ធសាធប្រចាំខែ ៩០៤.៨២៤ ០០ ត្រូវតម្លើងឱ្យស្មើប្រាក់បៀវត្សមូលដ្ឋានអប្បបរមារបស់សាមីខ្លួន
 - គ.១.៦ = ៩៨១.៩៣០ ០០ = ៧៧.១០៦ ០០
 - ទឹកប្រាក់សរុបប្រចាំខែ..... = ៩៨១.៩៣០ ០០

ប្រការ៣.. អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងផ្គត់ផ្គង់ និងលោកជំទាវ **គឹម ស៊ីនាត់** ត្រូវអនុវត្តតាមប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ថ្ងៃព្រហស្បតិ៍ ១០.០៧.២០១៨ រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ២០១៨



- ចម្លងជូន
- ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីជូនដំបូង
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- ក្រសួងបុរេដាសាធារណៈ
- គណៈកម្មាធិការត្រួតពិនិត្យការអនុវត្តលិខិតបទដ្ឋានកតិយន្តរបស់រាជរដ្ឋាភិបាល ដើម្បីប្រគល់
- រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជូនដំបូង
- ដូចប្រការ ៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្រូវឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី